

ចក្រភាសាខ្មែរ

# ក្រុងជ័យជំនះ

THE PRACHEACHUN MAGAZINE





កិច្ចប្រជុំកំពូល វៀតណាម-កម្ពុជា-ឡាវ



ទស្សនកិច្ចរបស់ឯកឧត្តម វ៉ាន ឃី កាន់តែពង្រឹងចែមទៀត នូវទំនាក់ទំនងមិត្តភាពផែនដីប កម្ពុជា-ចិន



សម្តេចតេជោ ហ៊ុន សែន ៖ យើងត្រូវតែមាន ភាពជាម្ចាស់ប្រទេសក្នុងការកសាង សន្តិភាព និងកសាងជាតិក្រោយជម្លោះ.....

៥

៦

៨



សម្តេចតេជោ ហ៊ុន សែន ៖ ប្រសិនគ្រប់គ្រង ជំងឺកូវីដ-១៩ បានល្អយើងនឹង បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញគ្រប់វិស័យ.....



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភាអញ្ជើញដឹកនាំបន្តសម័យ ប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦



ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៧ ដើម្បីពិនិត្យ ឱ្យយោបល់លើឯកសារសំខាន់ៗចំនួន ៥....

១០

១១

១៣

# មាតិកា Contents



លោកជំទាវកិត្តិសង្ឃហេងណូក វ៉ែន សំអែន ណែនាំ ការងារ ៥ចំណុច ឆ្ពោះទៅកាន់ការបោះឆ្នោត ឃុំ-សង្កាត់ក្នុងខេត្តស្វាយរៀង....

១៤

## ក្របបង្ក

### សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភាអញ្ជើញដឹកនាំបន្តសម័យ ប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦

**វិចារណកថា :** ជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺជាមរតករួមរបស់ ..... ០១

**Editorial :** Success of Covid-19 Vaccination Campaign - a Common National Heritage ..... ០១

➡ **អត្ថបទនយោបាយ:** ក្នុងតម្លៃណាក៏ដោយត្រូវតែការពារឲ្យបាននូវសន្តិភាព និងស្ថិរភាព ..... ០៤

➡ **សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស** ..... ១៥

➡ **សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស** ..... ១៩

➡ **សមិទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច** ..... ២១

➡ **កិច្ចប្រជុំគណៈយោសនាអប់រំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម** ..... ២២

➡ **ឯកឧត្តម វ៉ាន ឃីនហេន ៖ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បាននាំមកនូវការអភិវឌ្ឍ** ..... ២៣

➡ **ការបើកដំណើរការសាលារៀនឡើងវិញ ជាចំណុចចាប់ផ្តើមដ៏ល្អមួយសម្រាប់វិស័យអប់រំ** ..... ២៤

➡ **កម្ពុជាកំពុងរៀបចំផែនការ ដើម្បីឈានទៅបើកទទួលទេសចរណ៍សុវត្ថិភាព** ..... ២៦

➡ **កំណាព្យ: គ្រប់គ្នាមើលកូវីដ មិនឃើញទេ** ..... សំណើច ..... ២៨

**និពន្ធនាយក :**  
**លោក ភាស ស៊ុនអ៊ុំ**  
**គណៈកម្មការនិពន្ធ**

១. លោក ខៀវ ណារី  
 ២. លោក អ៊ឹម សុន្ទរៈ  
 ៣. លោក វង្ស សារុំធី  
 ៤. លោក ទាវ សារៈមុនី  
 ៥. លោក សុខ សុផន

**លេខានិពន្ធ**

១. លោក ស្វាយ ភិរុណ  
 ២. លោក ម៉ក់ ឈិន

**អ្នកបកប្រែភាសា**

១. លោកស្រី ម៉ែន នារីសោភ័ក

**អ្នកថតរូប**

១. លោក សុផាត វិរៈមុនី

**វិចិត្រករ**

១. លោក ធា សារុំធី

**អាស័យដ្ឋាន :**  
 លេខ ២០៣  
 មហាវិថី ព្រះនរោត្តម  
 ភ្នំពេញ-កម្ពុជា  
 ទូរស័ព្ទលេខ :  
 ០២៣ ២១៩ ០៦៥

**Address :**  
**No 203 Preah  
 Norodom Bld.  
 Phnom Penh Cambodia  
 Tel : 023 219 065**



# ជោគជ័យនៃយុទ្ធសាស្ត្រការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ គឺជាបរតករួមរបស់ប្រទេសជាតិ

## Success of Covid-19 Vaccination Campaign - a Common National Heritage

ប្រជាជនកម្ពុជាបានធ្វើដំណើរឆ្លងកាត់នៅលើសមរម្យប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនឆ្នាំមកហើយ បានឆ្លងកាត់ការលំបាកសព្វបែបសព្វយ៉ាង ហើយឆ្លងកាត់រយៈពេលនេះយើងក៏ទទួលបាននូវបទពិសោធន៍ជាច្រើនទាំងចំណុចខ្លាំងដែលត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញអនុវត្តបន្ត និងចំណុចសេសសល់ ដែលត្រូវកែសម្រួលឡើងវិញ។ ទោះបីជាយើងមិនទាន់អាចយកជោគជ័យបានទាំងស្រុងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប៉ុន្តែយើងអាចគ្រប់គ្រងបាន យើងអាចធ្វើភាពម្ចាស់ការបាន ដែលរហូតមកដល់ថ្ងៃនេះ ទប់ស្កាត់បានការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ ហើយចំនួននៃអ្នកឆ្លង និងអ្នកស្លាប់ប្រចាំថ្ងៃមានការថយចុះច្រើន។ យើងសង្ឃឹមថានឹងកាត់ផ្តាច់បាននូវសង្វាក់នៃការចម្លង ហើយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នឹងកាន់តែធូរស្រាល បង្កភាពអនុគ្រោះដល់ការបើកដំណើរការប្រទេសជាតិឡើងវិញនាពេលដ៏ឆាប់ខាងមុខ។

នៅថ្ងៃទី១៧ ខែកញ្ញា **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា៖ "ចំពោះរឿងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលនាំយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាជាង១១លាននាក់ គឺជាមរតកដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលយើង របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល របស់អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ។ នេះជាមរតកធំណាស់។ ពិតមែនតែខ្ញុំមានតួនាទីសម្រេចអ្វីៗទាំងអស់ក៏ប៉ុន្តែប្រសិនបើគ្មានព្រះរាជតម្រិះ គ្មានការគាំទ្រពីព្រះមហាក្សត្រ គ្មានការគាំទ្រពីហ្លួងម៉ែទេ កិច្ចការរបស់យើងមិនបានឈានដល់ដំណាក់កាលជ្រៅជ្រះប៉ុណ្ណោះទេ។ មិនត្រឹមតែប៉ុណ្ណោះព្រះអង្គបានព្រះរាជទានព្រះរាជទ្រព្យចូលរួមទិញវ៉ាក់សាំង ចូលរួមទិញមន្ទីរពេទ្យ និងចូលរួមដំណើរការនានាទាក់ទងនឹងការប្រឆាំងនឹងជំងឺកូវីដ១៩។ មរតកវ៉ាក់សាំងនេះ ជាមរតករួមរបស់ប្រទេសជាតិរបស់យើង ហើយនៅក្នុងរាជ្ជកាលព្រះរាជា **ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី** គ្រងរាជ្យ។"

យើងគប្បីរំលឹកថា ប្រទេសកម្ពុជាធ្លាប់បានទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង **"ព្រឹត្តិការណ៍៣វិច្ឆិកា"** ដែលត្រូវបិទបញ្ចប់នៅថ្ងៃទី១៨ ខែវិច្ឆិកា, **"ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា"** ដែលជាការឆ្លងចូលក្នុងសហគមន៍ជាលើកដំបូងបំផុតនៅកម្ពុជាដែលត្រូវបិទបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ និង**"ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ"** ដែលបាននិងកំពុងអូសបន្លាយរហូតមកដល់ពេលនេះ។ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមកម្ពុជា និងលំនឹងជីវភាពរស់នៅរបស់ប្រជាជន ហើយដែលរាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការចាត់វិធានការ

The Cambodian people have traveled through the battlefield against Covid-19 pandemic for almost two years, struggled through all kinds of hardships, and through this, we have gained many experiences—both, the strong points that we must focus on, motivate, and implement further and the remaining points needed to readjust. Although we have not yet been completely successful in the fight against Covid-19, we have been able to control it, and to this day, we have been able to prevent large-scale community-based infections and the number of daily people infected and deaths greatly reduced. We hope to break the chain of transmission and the February-20 community outbreak event will be more relaxed, favoring the reopening of the nation in the near future.

On September 17, Prime Minister Samdech Techo Hun Sen stated clearly - "concerning the anti-Covid-19 vaccines, which was delivered to more than 11 million Cambodians, they are valuable legacy of the Royal Government, of the Cambodian People's Party that is leading the Royal Government, and of Their Majesties King and Queen Mother. This is a very big legacy. Of course, I have a role to play in every decision making, but without their Royal wisdoms, without the support of HM the King, without the support of HM the Queen Mother, our works would not have reached such a profound stage. Their Majesties donated royal wealth to buy vaccines, a hospital and activities related to the fight against Covid-19 pandemic. This vaccine effort is the common legacy of our nation and in the reign of His Majesty King Norodom Sihamoni."

We should recall that Cambodia experienced the Covid-19 pandemic outbreaks of the "November-3 event", which ended on November 18, the "November-28 community event", which is the first community outbreak in Cambodia, which ended on December 29, 2020, and now, the "February-20 community event" that has been protracted so far. The February-20 community event has had a devastating effect on the Cambodian economy and society, and the well-being of the people. The Royal Government has taken the utmost efforts to address these difficulties in order to

ដោះស្រាយរាល់ការលំបាកនេះដើម្បីគ្រប់គ្រងឲ្យបានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការទ្រទ្រង់សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាលកូវីដ-១៩ និងការដាក់ចេញផែនការយុទ្ធសាស្ត្រនៃការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩។ ជាមួយគ្នានេះការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា ក៏ជាបន្ទុកដែលរាជរដ្ឋាភិបាលត្រូវខិតខំដាក់ចេញវិធានការធ្វើយ៉ាងណាគ្រប់គ្រងឲ្យបានលឿន មានប្រសិទ្ធភាព កាត់ផ្តាច់ខ្សែចង្វាក់នៃការឆ្លងរាលដាលនៃការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ។

រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាការងារអាទិភាពដោយដំបូងបំផុតគឺការការពារឲ្យបានអាយុជីវិតរបស់ប្រជាជន និងការធានាស្ថិរភាពសកម្មភាពសេដ្ឋកិច្ច-សង្គម ដោយបានចាត់ទុកគោលនយោបាយភ្នាក់ងារយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ជាងគេ ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះប្រទេសយើងបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងប្រទេសអាស៊ានទាំង១០ ដែលបានចាក់វ៉ាក់សាំងបានច្រើនជាងគេ, ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសធំៗ មួយចំនួនដែលបានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យអាយុក្រោម១៨ឆ្នាំ, ជាប្រទេសមួយក្នុងចំណោមប្រទេសដ៏តិចតួចបំផុតនៅលើពិភពលោកដែលបានចាប់ផ្តើមយុទ្ធសាស្ត្រចាក់ វ៉ាក់សាំងជូនទី៣។ **សម្តេចតេជោ ហ៊ុន សែន** បានប្រកាន់យកគោលជំហរមួយច្បាស់លាស់ ត្រឹមត្រូវ ប្រកបដោយភាពឈ្លាសវៃបំផុត និងចក្ខុវិស័យវែងឆ្ងាយស្តីពីយុទ្ធសាស្ត្រវ៉ាក់សាំងដោយយកវ៉ាក់សាំងចិនជាប្រភពយុទ្ធសាស្ត្រ និងប្រភពដទៃទៀតជាប្រភពគាំទ្រ។ លើមូលដ្ឋាននេះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងផែនការសកម្មភាពជាតិស្តែងជាច្រើនរួមមាន៖ ការដាក់ចេញនូវយុទ្ធសាស្ត្រវ៉ាក់សាំងកូវីដ-១៩ ដោយរួមបញ្ចូលនូវផែនការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ និងគោលការណ៍ណែនាំប្រតិបត្តិសម្រាប់យុទ្ធសាស្ត្រចាក់វ៉ាក់សាំង, យុទ្ធសាស្ត្រជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស្មុគស្មាញសេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១ (ថ្ងៃទី៧ ខែឧសភា), យុទ្ធសាស្ត្រចំណុចដើម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាកូវីដ-១៩ ឲ្យបានតែមានប្រសិទ្ធភាព (ថ្ងៃទី១ ខែកក្កដា), ការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យអាយុ១២ឆ្នាំដល់១៧ឆ្នាំ (ថ្ងៃទី១ ខែសីហា), ការបើកដំណើរការយុទ្ធនាការជាតិក្រោមប្រធានបទ **រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩** ក្នុងបរិបទដែលកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការឆ្លងមេរោគបំប្លែងថ្មីប្រភេទដែលតា (ថ្ងៃទី១៦ ខែសីហា), សេចក្តីប្រកាសស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ជូនជំរុញដោយអនុវត្តតាមគោលការណ៍ចំនួន៥ (ថ្ងៃទី២៥ ខែសីហា), ការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារពិរម្យចាប់ពី៦ឆ្នាំដល់១២ឆ្នាំ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនទី៣ជូនប្រជាជនកម្ពុជា (ថ្ងៃទី១៧ ខែកញ្ញា) ។

ក្នុងការអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំងជាតិនេះ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈសម្បត្តិបានគ្រប់គ្រាន់ទាំងអស់ ទាំងពេលវេលា

control the spread of Covid-19 and for socio-economic support during the phase of Covid-19 pandemic, and to launch a strategic plan for post Covid-19 pandemic socio-economic rehabilitation. At the same time, the new Covid-19 variant Delta infection is a burden for the Royal Government to put in place measures to control it quickly and effectively to cut off the chain of the third wave of large-scale transmission in the community.

The Royal Government has made the fight against Covid-19 pandemic a top priority, which primarily protects the lives of the people and ensures the stability of socio-economic activities, whereby the vaccines policy is the key strategy in preventing the Covid-19 pandemic infection. On February 10, 2021, Cambodia officially launched the Covid-19 vaccination campaign, which so far ranks Cambodia second among the 10 ASEAN countries for the most vaccinated population, and one among a number of major countries that vaccinated children and adolescents under the age of 18. It is one of the few countries in the world to have launched a third dose vaccination strategy. Samdech Techo Hun Sen has taken a clear, correct, wise and long-term position on the vaccine strategy, using the Chinese vaccines as a strategic source and other vaccines as support sources.

On this basis, the Royal Government has set out a number of practical measures and action plans, including the introduction of the Covid-19 vaccine strategy, counting in the Covid-19 National Vaccination Plan and the Executive Guidelines for the Vaccination Strategy, the National Vaccination Strategy against Covid-19 aims to build socio-economic immunity in Cambodia by 2021 (May 7). The six strategies to prevent and solve Covid-19 pandemic more effectively (July 1) and the Covid-19 vaccination campaign for children and adolescents from 12 to 17 years old (August 1). The launching of a national campaign under the theme "Jointly responsible for preventing transmission of Covid-19 virus" in the context that Cambodia is in the stage of a new strain of Delta variant transmission (August 16). Also listed were the Proclamation of the Five-Guidelines Covid-19 Booster Dose Policy (August 25) and the launching of Covid-19 vaccination campaign for children from six to 12 years old and the third dose vaccination campaign for the Cambodian people (September 17).

In implementing this national vaccination strategy, the Royal Government of Cambodia has been fully prepared in terms of time, institutional capacity and human resources, through which the Campaign runs smoothly and effectively. Through the successful

ទាំងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ដែលធ្វើឲ្យយុទ្ធនាការនេះ ដំណើរការទៅយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់។ តាមរយៈការអនុវត្ត ដោយជោគជ័យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩មានកត្តា សំខាន់ៗចំនួន៥ ដែលជាបទពិសោធន៍ត្រូវបន្តពង្រីកបន្ថែម សម្រាប់ ការងារចំពោះមុខនោះគឺ៖

- ១- ការដឹកនាំមានភាពច្បាស់លាស់ទាំងការ គិតគូរ ទាំងយន្តការអនុវត្ត ក្នុងនោះគឺការកំណត់នូវគោលដៅ និង យុទ្ធសាស្ត្រវ៉ាក់សាំងប្រកបដោយភាពល្អិតល្អន់បំផុតរបស់សម្តេចតេជោ **ហ៊ុន សែន** ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
- ២- ដោយចិនជាបង្អែក យុទ្ធសាស្ត្រ ឯប្រភពផ្សេងទៀតគឺជាប្រភពគាំទ្រ មកដល់ថ្ងៃនេះ កម្ពុជា មានប្រភពផ្គត់ផ្គង់វ៉ាក់សាំងច្បាស់លាស់ មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាជនគោលដៅ និងអាចចាក់វ៉ាក់សាំងសម្រេចបាន មុនផែនការ
- ៣- កម្ពុជាមានសាច់ប្រាក់សន្សំគ្រប់គ្រាន់ក្នុងដៃដែលអាច ចាត់ចែងបានភ្លាមៗ ពោលគឺ បន្ទាប់ពីចុះកិច្ចសន្យាទិញលក់វ៉ាក់សាំង គឺចាប់ផ្តើមអនុវត្តតែម្តង
- ៤- កម្ពុជាមានធនធានមនុស្សសម្រាប់ដំណើរ ការចាក់វ៉ាក់សាំងទាំងពេទ្យយោធា ពេទ្យស៊ីវិល ពេទ្យស្ម័គ្រចិត្ត ឬកូរុម ជាមួយនិងការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ
- ៥- ការចូលរួមពីសំណាក់ប្រជាជនដែលមកទទួលការចាក់ វ៉ាក់សាំង និងការជួយឧបត្ថម្ភគាំទ្រជាថវិកាក្នុងការទិញវ៉ាក់សាំងដែល នេះគឺជាចលនាជាតិដ៏ទូលំទូលាយឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌នៃ មហាសាមគ្គីជាតិកម្ពុជាក្នុងស្ថានភាពដែលប្រទេសជាតិកំពុងជួបការ លំបាក។ អាស្រ័យដោយជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មជ្ឈដ្ឋានសហគមន៍ អន្តរជាតិ ដៃគូអភិវឌ្ឍនានា បណ្តាប្រទេសមួយចំនួន រួមទាំងឥស្សរជន បរទេសខ្លះបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រទេស កម្ពុជាយើង ដែលបានរៀបចំយុទ្ធសាស្ត្រដ៏ល្អ និងកិច្ចដំណើរការចាក់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩បានឆាប់រហ័សធ្វើឲ្យប្រទេសកម្ពុជាស្ថិត ក្នុងចំណោមប្រទេសនាំមុខគេលើពិភពលោកសម្រាប់ដំណើរការចាក់ វ៉ាក់សាំង។

ទោះយ៉ាងនេះក្តី ក៏យើងមិនត្រូវភ្លេចសប្បុរស បន្ទូលបន្ថែមចំពោះ សកម្មភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នេះ សូម្បីតែមួយវិនាទី ឡើយ។ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តខិតខំគ្រប់គ្រងសភាពការណ៍ ជំងឺកូវីដ-១៩ ដោយផ្តោតលើកិច្ចការអាទិភាពមួយចំនួន ដូចជា ការជំរុញ ការចាក់វ៉ាក់សាំងជូនប្រជាជន និងបណ្តាវិធានការជាច្រើនទៀត ដើម្បី កាត់បន្ថយឲ្យបានជាអតិបរមា ការឆ្លងនៅក្នុងសហគមន៍។ ជាមួយគ្នានេះ ប្រជាជនយើងទាំងអស់គ្នាក៏ត្រូវតែបន្តចូលរួមទទួលខុសត្រូវទប់ស្កាត់ការ ចម្លងជំងឺកូវីដ-១៩ ដោយត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឲ្យ បានខ្ជាប់ខ្ជួននូវវិធានការ **៣ការពារ និង៣កុំ** បើទោះបីជាត្រូវបានចាក់ វ៉ាក់សាំងរួចហើយក៏ដោយ។

ឧស្សនាវដ្តីប្រជាជន

THE PRACHEACHUN MAGAZINE

**សម្តេចតេជោ ហ៊ុន សែន ៖ អ្វីៗគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ទាំងការអភិវឌ្ឍ និងទាំងវិបុលភាព គឺជាផ្ទៃផ្កានៃសន្តិភាព**

# ក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារឲ្យបាននូវសន្តិភាព និងស្ថិរភាព

កម្ពុជាជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ និង របបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង , ជាប្រទេសមួយដែល ធ្លាប់ត្រូវបានទទួលរងនូវការជាន់ឈឺអធិបតេយ្យជាតិ ការរលត់រលាយ បាត់បង់ឯករាជ្យ ការបែកបាក់ និងក្តីវិនាសសព្វបែបយ៉ាងដែលជា ហេតុធ្វើឲ្យប្រជាជនកម្ពុជាយល់ច្បាស់ណាស់ពីតម្លៃនៃសន្តិភាព និង ស្ថិរភាព ។

ជាក់ស្តែង គ្រាន់តែក្នុងរយៈពេល ២៣ឆ្នាំ ចុងក្រោយ បន្ទាប់ពី កម្ពុជាទទួលបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ទាំងស្រុង ដោយសារនយោបាយ ឈ្នះ ឈ្នះ ដែលបានចាប់ផ្តើមពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាបានខិតខំប្រឹងប្រែងស្តារប្រទេសជាតិឡើងវិញ និងបាន បោះជំហានលើមាត់អភិវឌ្ឍន៍ទទួលបានការរីកចម្រើនលើគ្រប់វិស័យ ។ កំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងជាមធ្យមប្រមាណ ៧% រៀងរាល់ឆ្នាំ ដោយបានត្រួសត្រាយផ្លូវសម្រាប់កម្ពុជា ទទួលបានឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ឈានទៅសម្រេចជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។ ពេលនេះទោះបីកម្ពុជាទទួល រងផលប៉ះពាល់ដោយសារជំងឺកូវីដ-19 ប៉ុន្តែអត្រាកំណើនសេដ្ឋកិច្ច កម្ពុជាសម្រាប់ឆ្នាំ២០២១ អាចងើបឡើងវិញក្នុងរង្វង់ ២,៥% បន្ទាប់ ពីការធ្លាក់ចុះក្នុងកម្រិត -១,៩% ក្នុងឆ្នាំ២០២០ ។ អ្វីដែលគួរ ឲ្យកត់ សម្គាល់គឺ តាមការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅរៀងរាល់ ៣ឆ្នាំម្តង ទិន្នផលក្នុងឆ្នាំ២០២១ បង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា កម្ពុជាមានលទ្ធភាព អាចបំពេញតាមលក្ខខណ្ឌដែលអាចចាត់ទុកថា រួចផុតពីឋានៈជាក្រុម ប្រទេសមានការអភិវឌ្ឍន៍តិចតួច ។ សមិទ្ធផលធំៗលើគ្រប់វិស័យដែល កម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ គឺជាផល ជាផ្នែផ្កា និងជា គុណតម្លៃនៃសន្តិភាព ហើយដែលយើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គី ឯកភាពជាតិជាធ្មេញមួយ ថែរក្សាការពារឲ្យបានសន្តិភាព ភាពសុខ- ដុមរមនាសម្រាប់ប្រជាជនយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយ ចីរភាព ។

ប៉ុន្តែទោះបីជាប្រទេសជាតិយើងកំពុងស្ថិតក្នុងសុខសន្តិភាព យ៉ាងនេះក្តី ក៏ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តនៅតែបន្ត ប្រើប្រាស់គ្រប់ល្បិចកលគំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង កម្ពុជា តាមរយៈការអនុវត្តស្តង់ដារពីរ អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ

និងការគោរពសិទ្ធិមនុស្ស ។ ពួកមជ្ឈដ្ឋានប្រឆាំងបានប្រើប្រាស់គ្រប់ ឧបាយកលប៉ុនប៉ងបំផ្លាញសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាគ្មានឧបាយកលណាមួយ របស់ពួកប្រឆាំងអាចសម្រេចបាននោះទេ ។ នៅក្នុងឱកាសទិវាសន្តិភាព អន្តរជាតិថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា ៖ «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមិនភ្លេចទេនូវ វិនាសកម្ម និងការឈឺចាប់ដែលបង្កឡើងដោយសង្គ្រាមដែលប្រទេស មហាអំណាចខ្លះ និងសម្ព័ន្ធមិត្តអស់ទាំងនោះបានដាក់បង្ខំមកលើ យើង ។ យើងក៏មិនបានឲ្យប្រទេសអស់ទាំងនោះសងបំណុលសីលធម៌ ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជាទេ តែយើងគ្រាន់តែប្រើប្រាស់ សិទ្ធិអធិបតេយ្យរបស់ខ្លួន ជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រាន មានជីវិតរបស់ប្រជាជនកម្ពុជា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រទេសជាតិតែប៉ុណ្ណោះ ។ នៅក្នុងទិសដៅនេះ កម្ពុជាបានប្រកាន់ យកយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងការ គោរពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្តាប្រទេស ទាំងអស់នៅក្នុងពិភពលោក» ។

ទិសស្លោក «**អរគុណសន្តិភាព, ខ្ញុំស្រឡាញ់សន្តិភាព, មានសន្តិភាព ទើបមានការអភិវឌ្ឍ និងអ្វីៗទាំងអស់**» នៅតែបន្តជ្រៀតជ្រាបយ៉ាង ជ្រៅនៅក្នុងមនសិការរបស់ប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ គ្រប់ ជំនាន់ គ្មានថ្ងៃណាអាចរលុបបានឡើយ ។ សន្តិភាព និងស្ថិរភាព នយោបាយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅ ប្រកបដោយភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ដែលត្រូវតែ ថែរក្សាការពារឲ្យបានគត់មត់ មិនអនុញ្ញាតឲ្យកម្លាំងណាមួយមក បំផ្លាញបានឡើយ ។ ដើម្បីការពារឲ្យបានសុខសន្តិភាព យើងត្រូវតែ លើកកម្ពស់ស្មារតីនៃភាពជាម្ចាស់ប្រទេសរបស់យើងឲ្យរឹងមាំ ។ យើងត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ ក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ទោះ ក្នុងតម្លៃណាក៏ដោយត្រូវតែថែរក្សាការពារឲ្យបាននូវសន្តិភាព និង ស្ថិរភាពដែលកម្ពុជាទទួលបានដោយលំបាក ដើម្បីកិច្ចអភិវឌ្ឍន៍ ប្រទេសជាតិ ។

មានសន្តិភាព និងស្ថិរភាព ទើបមានឱកាសនៃការអភិវឌ្ឍប្រទេស ជាតិ ។

# កិច្ចប្រជុំកំពូល រៀនសូត្រ-កម្ពុជា-ឡាវ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ខៀង គូឌុន អគ្គលេខាធិការក្រុមយនីស្តរៀនសូត្រ និងឯកឧត្តម ថងលុន ស៊ីស៊ុលីត អគ្គលេខាធិការក្រុមប្រជាជនបដិវត្តន៍ឡាវ

នៅថ្ងៃទី២៦ ខែកញ្ញា គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីប្រកាស ព័ត៌មាន ស្តីពីជំនួបកំពូលរៀនសូត្រ-កម្ពុជា-ឡាវ ដែលប្រព្រឹត្តទៅនៅ ទីក្រុងហាណូយនៃសាធារណៈរដ្ឋសង្គមនិយមរៀនសូត្រ។ **ស្សនាវដ្តីប្រជាជន សូមចុះផ្សាយនូវខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖**



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរៀនសូត្រ-កម្ពុជា-ឡាវ

រៀងៗខ្លួនក្នុងនោះមានការងារគណបក្ស ការងារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ពិសេសក្នុងទិដ្ឋភាពបង្ការ និងប្រឆាំងជំងឺកូវីដ-១៩។

មេដឹកនាំនៃគណបក្សទាំងបី បានពិគ្រោះយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលខាងមុខ ហើយបានឯកភាពរួមគ្នាអំពីសារៈសំខាន់នៃទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព មិត្តភាព ស្និទ្ធស្នាលរវាងបក្សទាំងបីនៃប្រទេសទាំងបី។ មេដឹកនាំនៃគណបក្ស ទាំងបីបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងពង្រឹង និងពង្រីកដោយប្រសិទ្ធភាពនូវបណ្តាយន្តការដែលមានស្រាប់ និងបន្តពិគ្រោះយោបល់ សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ពេលខាងមុខ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងបី ក្នុងគោលដៅរក្សាបាននូវសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់នៅ



នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល គណបក្សកម្ពុយនីស្តរៀនសូត្រណាម ឯកឧត្តម ខៀង គូឌុន អគ្គលេខាធិការក្រុមយនីស្តរៀនសូត្រណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ថងលុន ស៊ីស៊ុលីត អគ្គលេខាធិការក្រុមប្រជាជនបដិវត្តន៍ឡាវ បានចូលរួមប្រជុំជំនួបកំពូល រៀនសូត្រ-កម្ពុជា-ឡាវ នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមរៀនសូត្រ។

នៅក្នុងជំនួបកំពូលមេដឹកនាំនៃគណបក្សទាំងបីបានវាយតម្លៃខ្ពស់នូវអត្ថន័យ និងសារៈសំខាន់នៃជំនួបកំពូលនេះ។ មេដឹកនាំគណបក្សនីមួយៗបានជូនដំណឹងគ្នាទៅវិញទៅមកអំពីសភាពការណ៍ក្នុងប្រទេស

លើពិភពលោក។ ក្នុងឱកាសនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ខៀង ស៊ីនហ្វឹក ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមរៀនសូត្រណាម និងឯកឧត្តម ផាម មីញ៉ាឌីង នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមរៀនសូត្រឡាវ។ ជាមួយគ្នានោះដែរ ឯកឧត្តម ថងលុន ស៊ីស៊ុលីត អគ្គលេខាធិការក្រុមប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ក៏បានចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ខៀង ស៊ីនហ្វឹក ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមរៀនសូត្រណាមផងដែរ។

# ទស្សនកិច្ចរបស់ឯកឧត្តម វ៉ាន ឃី កាន់តែពង្រឹងថែមទៀត នូវទំនាក់ទំនងមិត្តភាពដែកថែប កម្ពុជា-ចិន



ឯកឧត្តម វ៉ាន ឃី អញ្ជើញចូលរួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើជាគណៈអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាន ឃី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាសាក្សីនិងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៦ នៅវិមានសន្តិភាព

\* តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វ៉ាន ឃី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាន ឃី បានចាប់ផ្តើមឡើងដោយការអញ្ជើញចូលរួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើជាគណៈអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ សាធារណរដ្ឋប្រជាមានិតចិនដល់កម្ពុជា សម្រាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអាស៊ីអាគ្នេយ៍ឬស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រសាសន៍ថា សមិទ្ធផល នេះគឺជាកំណត់ត្រាថ្មីមួយទៀតនៃទំនាក់ទំនងដែកថែបរវាងកម្ពុជា និងចិន ។ ប្រសិនបើគ្មានការជួយជ្រោមជ្រែង ពីសាធារណរដ្ឋប្រជាមានិតចិនទេ យើងពិតជាមិនមាននូវពហុកីឡដ្ឋានមួយដែលថ្ងៃនេះយើងធ្វើពិធីប្រគល់ និងទទួលនៅពេលនេះទេ។ រីឯការសម្តែងដាក់ឱ្យដំណើរការប្រើប្រាស់នឹងធ្វើនៅពេលក្រោយ។ សមិទ្ធផលនេះជាមោទនភាពរបស់ជាតិខ្មែរទាំងមូលដែលទទួលបានជំនួយដ៏សប្បុរសពីមិត្តរបស់យើង។ យើងកសាងដើម្បីសុខុមាលភាពរបស់ប្រជាជនជាពិសេសយុវជន និងកុមារ។ សមិទ្ធផលនេះមិនមែនជាការចែងនូវទេតែនេះជាផ្នែកនៃចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលកើតឡើងពីការ ត្រួសត្រាយផ្លូវរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ បន្តមកដល់ព្រះមហាក្សត្របច្ចុប្បន្ន សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រមទាំងរូប

សម្តេចផ្ទាល់ និងគណបក្សប្រជាជនកម្ពុជាបន្តអនុវត្តនយោបាយចិនតែមួយ ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះគ្រាន់តែជាការទទួលផលដើមរដូវនៃចំណងមិត្តភាពដែកថែបដែលប្រធានាធិបតី ស៊ី ជីង ឆី បានប្រសិទ្ធនាមឡើង ។ សម្តេចតេជោបានបន្តថា ហេតុអ្វីបានជាសម្តេចនិយាយថា វាជាការទទួលផលដើមរដូវ ព្រោះយើងមិនមែនទាក់ទងជាមួយចិនត្រឹមតែថ្ងៃនេះ ឬថ្ងៃស្អែកបន្ទាប់ពីទទួលពហុកីឡដ្ឋាននេះរួចហើយនោះទេ ។ យើងត្រូវធ្វើជាមួយមិត្តចិនច្រើនឆ្នាំតទៅទៀត។ ថ្លែងនៅក្នុងឱកាស នោះឯកឧត្តម វ៉ាន ឃី បានបញ្ជាក់ថា ជំនួយជាពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺមានទំហំធំជាងគេ ជាពហុកីឡដ្ឋានដែលមានលំដាប់ធំបំផុត ដែលជាជំនួយជូនដល់មិត្តបរទេសរបស់សាធារណរដ្ឋប្រជាមានិតចិន។ មូលហេតុដែលប្រទេសចិនសម្រេចផ្តល់ជំនួយសន្លឹកសន្លាប់សាង សង់ពហុកីឡដ្ឋានមរតកតេជោជូនដល់ប្រជាជនកម្ពុជា គឺដោយសារតែប្រជាជនកម្ពុជាមានភាពស្និទ្ធស្នាល និងមិត្តភាពជ្រាលជ្រៅបំផុតជាមួយប្រជាជនចិន ។ «ពហុកីឡដ្ឋានមរតក



ពហុកីឡដ្ឋានមរតកតេជោ





ឯកឧត្តម **វ៉ាន ឃី** អញ្ជើញទទួល ទានអាហារការងារពេលព្រឹកដែលរៀបចំ ឡើងដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ហោ ណាំហុង** សហប្រធាន គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

**តេជោ** បានឆ្លុះបញ្ចាំងមិត្តភាពដ៏ជ្រាលជ្រៅបំផុតនៃទំនាក់ទំនងកម្ពុជា និងចិនដោយ ឯកឧត្តម សង្ឃឹមថា ប្រជាជនកម្ពុជាជាច្រើននឹងហាត់កីឡា នៅក្នុង «ពហុកីឡដ្ឋាន មរតកតេជោ» នេះ ហើយក្រុមកីឡាករកម្ពុជានឹង ទទួលបានមេដាយមាស ច្រើនក្នុងការប្រកួតស៊ីហ្គេមនៅពេលខាងមុខនេះ។

គួរបញ្ជាក់ថាវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោមាន ទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌប្រៀល រាជធានីភ្នំពេញ មានទំហំផ្ទៃដីជាង ៨៥ ហិកតាត្រូវបានបើកការដ្ឋានសាងសង់កាលពី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ និងសាងសង់រួចរាល់ជាស្ថាពរថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ ជាតិឡដ្ឋានលំដាប់អន្តរជាតិ អាចផ្ទុកអ្នកទស្សនា បានប្រមាណ១ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល ៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។ ពហុកីឡដ្ឋាន នេះត្រូវបានសាងសង់ឡើងដោយជំនួយហិរញ្ញប្បទានឥតសំណង របស់ សាធារណរដ្ឋប្រជាមានិតចិនចំនួន ១៥០ លានដុល្លារអាមេរិក ។ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីកន្លែងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ី អាគ្នេយ៍នៅឆ្នាំ ២០២៣ ដែលកម្ពុជានឹង ត្រូវធ្វើជាម្ចាស់ផ្ទះ ។ ពហុកីឡដ្ឋាននេះក៏ជាកន្លែងសំខាន់មួយសម្រាប់ រៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬពិព័រណ៍ទេសចរណ៍ផងដែរ។ ក្រៅពីនោះ ក៏មានជាសណ្ឋាគារ និងផ្សារដែលសាងសង់ព្រមជាមួយគ្នាទៀតផង។

នៅរសៀលថ្ងៃទី ១២ ខែកញ្ញាដដែល **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម **វ៉ាន ឃី** ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រី ការបរទេសចិនបានអញ្ជើញជាសាក្សី និងជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារទ្វេភាគីចំនួន៦ នៅវិមានសន្តិភាព ក្នុងនោះរួមមាន៖ **ទី១**-លិខិតប្រគល់-ទទួលសម្ភារៈមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន **ទី២**-កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដែក្សរវាង គណៈកម្មាធិការសុខាភិបាលជាតិនៃសាធារណរដ្ឋប្រជាមានិតចិន និង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា **ទី៣**-លិខិតប្រគល់- ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរវាងរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ- កម្ពុជា **ទី៤**-កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន១.៧៥០លានយ៉ន (ប្រមាណ ២៧០ លានដុល្លារអាមេរិក) **ទី៥**-លិខិតប្រគល់-ទទួលថវិកាចំនួន ២,៥



ឯកឧត្តម **ប្រាក់ សុខុន** ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបប្រជុំទ្វេភាគី ជាមួយ ឯកឧត្តម **វ៉ាន ឃី** ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន

លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការងារបោស សម្អាតមីន និងយុទ្ធកម្មមីនទាន់ផ្ទះនៅកម្ពុជា និង**ទី៦**-កិច្ចព្រមព្រៀង ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង។

ឯកឧត្តម **វ៉ាន ឃី** ក៏បានអញ្ជើញជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ**សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។ បន្ទាប់ពីជំនួប**សម្តេចតេជោ ហ៊ុន សែន** និង ឯកឧត្តម **វ៉ាន ឃី** បានធ្វើសន្និសីទសាព៌តំមានរួមគ្នា ។ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា ក្រៅពីការផ្តល់ជំនួយនូវពហុកីឡដ្ឋានមរតក- តេជោដែលមានតម្លៃ ១៥០លានដុល្លារអាមេរិកហើយ ថ្ងៃនេះមិត្តចិន បានចុះហត្ថលេខាជាច្រើនទៀតដែលសុទ្ធតែជាជំនួយរបស់រដ្ឋាភិបាល ចិន ដែលក្នុងនោះរាប់ទាំងជំនួយឥតសំណងចំនួន១.៧៥០លានយ៉ន ស្មើនឹង២៧០លានដុល្លារអាមេរិក និងជំនួយផ្សេងៗទៀតដែលបាន ចុះហត្ថលេខានៅពេលនេះ បូកបញ្ចូលទាំងវ៉ាក់សាំងបីលានដុល្លារទៀត វ៉ានឃីជួយឲ្យយើងស្រោចវ៉ាក់សាំង ទៅលើប្រជាពលរដ្ឋយើងបាន គ្រប់គ្រាន់។ មកដល់ពេលនេះប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការ ការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦,៨លានដុល្លារហើយ។ **សម្តេចតេជោ ហ៊ុន សែន** បានប្រកាសថា រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណ ៣លានដុល្លារថែមទៀត ដល់ប្រទេសកម្ពុជា ដើម្បីទុកសម្រាប់ចាក់ ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។ **សម្តេចតេជោ**បានមាន ប្រសាសន៍ថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ នេះ បានមកដល់ចំនួន ២លានដុល្លារហើយ ហើយនឹងមកដល់៣លានដុល្លារទៀត ដែលមាន ចំនួនសរុប ៥លានដុល្លារ ហើយបូកថែមនឹងជំនួយរបស់មិត្តចិនថ្មីនេះ ចំនួន៣លានដុល្លារទៀត និងការចាក់កន្លងមកជិត១លានដុល្លារយើងនឹង មាន៩លានដុល្លារ។ បើយើងត្រូវការចាក់១២លានដុល្លារទៀត យើងត្រូវ ការតែ៣លានដុល្លារទៀតប៉ុណ្ណោះ។ ជាមួយនឹងការ ផ្តល់ជំនួយយ៉ាង ច្រើនសន្តិកសន្ទាប់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ចិនបានក្លាយជា ប្រទេសបង្អែក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ មក

# សម្តេចតេជោ ហ៊ុន សែន ៖ យើងត្រូវតែមានភាពជាម្ចាស់ប្រទេសក្នុងការកសាង សន្តិភាព និងកសាងជាតិក្រោយជម្លោះ



សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក-បិទ កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ



សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍ ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១

\* នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ថ្លែងសុន្ទរកថាក្នុងពិធីបើក-បិទកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៧ តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី”។ សម្តេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ថា ក្នុងបរិការណ៍នៃភាពមិនប្រាកដ ប្រជាបច្ចុប្បន្នដែលបង្កឡើងដោយវិបត្តិសុខភាពសាធារណៈ ក៏ដូចជា បញ្ហា ប្រឈមតំបន់ និងពិភពលោកផ្សេងទៀត ភារកិច្ចចំពោះមុខរបស់ យើងជាបន្តទៀត មិនមែនត្រឹមតែផ្ដោតលើការកំណត់ទិសដៅយុទ្ធសាស្ត្រ និងការរៀបចំផែនការអនុវត្ត ដើម្បីធានាការស្តារឡើងវិញនូវវិបុលភាព របស់យើងប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវគិតគូរផងដែរនូវការស្វែងរករៀបចំ ប្រភពហិរញ្ញប្បទានបន្ថែម ជាពិសេសការបន្តការផ្គត់ផ្គង់ និងបំពេញឲ្យ គ្នាទៅវិញទៅមកជាមួយនឹងហិរញ្ញប្បទានក្រោមកិច្ចសហប្រតិបត្តិការ ក្នុងតំបន់មេគង្គដទៃទៀត ដើម្បីប្រែក្លាយគម្រោងទាំងឡាយរបស់យើង ឲ្យទៅជាលទ្ធផលជាក់ស្តែង។ ការចាប់ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន គឺជាយន្តការគន្លឹះមិនអាចខ្វះបាន ដែលនឹងជួយ សម្រួលដោះស្រាយការលំបាកផ្នែកហិរញ្ញប្បទានរបស់យើង។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានជំរុញឲ្យមានការតភ្ជាប់ឌីជីថល សម្រាប់ការប៉ះប៉ូវ ផលិតភាពដែលបាត់បង់ដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាធានា ប្រសិទ្ធភាព និងនិរន្តរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ កម្ពុជាសូម លើកទឹកចិត្តឲ្យកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គផ្ដោតចម្បង លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេដ្ឋ- កិច្ចឌីជីថល និងការធ្វើបច្ចុប្បន្នភាពលើកម្លាំងពលកម្មជំនាញស្របតាម យុគសម័យឧស្សាហកម្ម៤.០ ក្នុងដំណាក់កាលនៃការស្តារសម្បទា សេដ្ឋកិច្ចឡើងវិញ ដើម្បីរក្សាសេដ្ឋកិច្ចរបស់យើងឲ្យមានភាពប្រកួត ប្រជែងខ្ពស់ ជាពិសេស ការអភិវឌ្ឍទីក្រុងវៃឆ្លាត ថាមពលស្អាត និង ប្រព័ន្ធទ្វីស្ទិក គួរត្រូវបានពង្រឹងឲ្យកាន់តែខ្លាំងថែមទៀត។

ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា យើងកំពុងចាប់ផ្តើមទសវត្សរ៍ថ្មីក្រោមវិបត្តិជំងឺស្តុកស្តាញមួយ ដែលកើតឡើងពីជំងឺកូវីដ-១៩ ដែលនាំមកជាមួយនូវផលប៉ះពាល់ដែល អូសបន្លាយពេលយូរ និងធ្ងន់ធ្ងរចំពោះសុខភាពសាធារណៈ និងសេដ្ឋ-

កិច្ច។ ទោះបីជាយើងមានវ៉ាក់សាំងដែលជាពន្លឺនៃក្តីសង្ឃឹមក៏ដោយ យើងត្រូវរំពឹងទុកថា កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាយ៉ាងមុតមាំនៅ តែចាំបាច់ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ និងស្តារសេដ្ឋកិច្ចរបស់យើង ឲ្យមានប្រក្រតីភាពពេញលេញឡើងវិញ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យគ្រប់ភាគីទាំងអស់ ប្តេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហ- ប្រតិបត្តិការរបស់យើង និងបន្តអនុវត្តយុទ្ធសាស្ត្រ និងសកម្មភាពអាទិ- ភាពដែលមាននៅក្នុងឯកសារពិរ ដែលបានអនុម័ត។ សម្តេចតេជោ បង្ហាញការជឿជាក់ថា យុទ្ធសាស្ត្រទាំងនេះគឺត្រឹមត្រូវ និងត្រូវបាន បង្កើតឡើងដោយផ្អែកលើការវាយតម្លៃយ៉ាងច្បាស់លាស់ លើបរិបទ តំបន់ និងពិភពលោក ដោយប្រកាន់យកនូវដំណោះស្រាយដែលផ្អែក លើចំណេះដឹងជាមូលដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយ ជោគជ័យនឹង អាស្រ័យលើការអនុវត្តប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ យើងត្រូវតែ ប្រឹងប្រែងក្នុងការតាមដានវឌ្ឍនភាព និងវាយតម្លៃជានិច្ចនូវស្ថានភាព ផ្លាស់ប្តូរឆាប់រហ័ស និងត្រូវមានភាពបត់បែនក្នុងការដោះស្រាយបញ្ហា។

\* នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតី- តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែល ទទួលបានពីរបៀងថ្មី ផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ ចិន-អាស៊ានមួយសម្រាប់អនាគតរួមគ្នា» តាមរយៈវីដេអូ។ សម្តេចតេជោ ហ៊ុន សែន បានធ្វើការគូសបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ានលើកទី១៨ នេះ ជាសក្ខីកម្មនៃភាពជោគជ័យដ៏ត្រចះត្រចង់នៅក្នុងទំនាក់ទំនងដៃ គូសន្តាចិន-អាស៊ាន និងបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងវិបុលភាពសម្រាប់ប្រជាជាតិ និងប្រជាជនអាស៊ាន និងចិន។ ជាមួយ នឹងក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះខួបអនុស្សាវរីយ៍លើក ទី៣០ នៃទំនាក់ទំនងដៃគូសន្តាចិន-អាស៊ាន និងខួបនៃការប្តេជ្ញា អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរវាងចិន-អាស៊ាន សម្តេចតេជោ នាយករដ្ឋមន្ត្រីបានស្នើឲ្យចិន-អាស៊ាន ត្រូវជំរុញកិច្ចសហការលើគ្រប់ វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណង ពង្រឹងការស្តារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺ កូវីដ-១៩ តាមរយៈការបើកឲ្យបានទូលំទូលាយជាងមុននូវទីផ្សារ និង



សម្តេចតេជោ ហ៊ុន សែន ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក2021 (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧

រំហូរពាណិជ្ជកម្មសេរីក៏ដូចជាសម្រួលដល់រំហូរវិនិយោគ ដើម្បីអនុញ្ញាតឲ្យកម្ពុជាក៏ដូចជាប្រទេសផ្សេងទៀតក្នុងតំបន់ មានលទ្ធភាពអាចជំរុញការនាំចេញផលិតផលដែលមានសក្តានុពល និងទទួលបានធនធានហិរញ្ញវត្ថុបន្ថែមទៀត។ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈជំនួយគ្រប់រូបភាព ទាំងផ្នែកបច្ចេកទេសព្យាបាលជំងឺកូវីដ-១៩ សម្ភារបរិក្ខារពេទ្យ និងជាពិសេសជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងការជួយសម្របសម្រួលដល់ភាគីកម្ពុជានៅក្នុងការបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិន។ **សម្តេចតេជោ ហ៊ុន សែន** បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលដៃគូបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្ត្របីសំខាន់ គឺទប់ស្កាត់, ព្យាបាល, និងចាក់វ៉ាក់សាំង និងដៃគូទៀតអនុវត្តនូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅក្នុងគ្រប់វិស័យ។ តាមរយៈការអនុវត្តយុទ្ធសាស្ត្របីសំខាន់ខាងលើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី មានជំនឿជាក់ថាកម្ពុជានឹងអាចសម្រេចបាននូវគោលដៅនៃការបង្កើតភាពស៊ាំសហគមន៍នៅទូទាំងប្រទេស និងមានឱកាសបើកដំណើរការពេញលេញជាបណ្តើរៗនៃសកម្មភាពសង្គម-សេដ្ឋកិច្ចនាពេលខាងមុខ។

\* នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» តាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយសហព័ន្ធសន្តិភាពសកល (RPF) របស់ប្រទេសកូរ៉េខាងត្បូង។

ថ្ងៃនៅក្នុងមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ នេះ **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងនាម

ជាប្រទេសដែលផ្តល់តម្លៃមិនអាចកាត់ថ្លៃបានដល់សន្តិភាព កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរៀបចំមហាសន្និបាតនេះ ដើម្បីពង្រឹងវប្បធម៌សន្តិភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សម្តេចតេជោ ធ្វើការកត់សម្គាល់ថា ព្រឹត្តិការណ៍ ភូមិសាស្ត្រនយោបាយមួយក្នុងតំបន់ដែលបាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ គឺការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការដណ្តើមកាន់កាប់ទីក្រុងកាបុលទាំងស្រុងឡើងវិញដោយក្រុមតាលីបង។ ព្រឹត្តិការណ៍នេះ គឺជាការរំលឹកយ៉ាងក្រៀមក្រំ និងជូរចត់ទៅដល់រឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលនៅពេលនោះ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ ដែលនេះគឺជាស្ថានភាពដ៏សោកសៅបំផុត ដែលកម្ពុជា និងប្រជាជនកម្ពុជា ចងចាំពីភាពខ្លោចផ្សា និងប្តេជ្ញាបញ្ចៀសព្រឹត្តិការណ៍ស្រដៀងគ្នានេះមិនឲ្យកើតឡើងម្តងទៀតឡើយ។ **សម្តេចតេជោ ហ៊ុន សែន** បានគូសបញ្ជាក់ថា តាមរយៈបទពិសោធន៍ដែលស្តែងចេញពីការវិវត្តនៃស្ថានភាពនយោបាយ នៅប្រទេសអាហ្វហ្គានីស្ថាន និងទឹកស្ទឹងផ្សេងៗទៀត យើងអាចយល់ច្បាស់ថា មានតែភាគីពាក់ព័ន្ធនៅក្នុងប្រទេសមានជម្លោះតែប៉ុណ្ណោះ ដែលអាចចូលរួមចំណែកកសាងសន្តិភាព និងប្រទេសជាតិបាន ។ ប្រទេសដទៃមិនអាចមកដើរតួជំនួសក្នុងការកសាងនេះបានឡើយ។ សម្តេចតេជោបន្តថា **“ភាពជាម្ចាស់ប្រទេស”** គឺជាគន្លឹះឈ្នះឆ្ពោះទៅរកជោគជ័យ និងសន្តិភាពពេញលេញប្រកបដោយនិរន្តរភាព។ ប្រទេសដទៃមិនអាចមកបណ្តុះបណ្តាលតម្លៃ និងប្រព័ន្ធនយោបាយឲ្យប្រទេសណាមួយបាននោះឡើយដោយសារមូលដ្ឋានគ្រឹះសំខាន់ៗទាំងនេះត្រូវការរីកលូតលាស់ជាលំដាប់លំដោយ ស្របទៅតាមបរិបទនយោបាយសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌របស់ប្រទេសនីមួយៗ។ ជាក់ស្តែង កម្ពុជា គឺជា ឧទាហរណ៍គំរូមួយដែលគួរពិចារណាយកបទពិសោធន៍។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា សន្តិភាពពេញលេញដែលយើងទទួលបាននាពេលនេះ គឺត្រូវបានកសាងឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រទេស។ នាដើមទសវត្សឆ្នាំ១៩៩០ កម្ពុជាមិនអាចសម្រេចបានសន្តិភាពពេញលេញនោះទេ បើទោះបីជាសហគមន៍អន្តរជាតិបានចំណាយថវិកាអស់ប្រមាណ ២ពាន់លានដុល្លារអាមេរិក។ សង្គ្រាមនៅតែបន្តអូសបន្លាយរហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជាអាចឈានទៅសម្រេចបានសន្តិភាពពេញលេញ បន្ទាប់ពីបានអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីស្វែងរកដំណោះស្រាយរួមមួយក្នុងចំណោមជាតិសាសន៍របស់យើង។ សម្តេចតេជោបានគូសបញ្ជាក់ថា យើងត្រូវតែមាន **“ភាពជាម្ចាស់ប្រទេស”** នៅក្នុងការកសាងសន្តិភាព និងការកសាងប្រទេសជាតិនៅក្រោយជម្លោះ។

ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ ៖ ស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ក្រោមប្រធានបទ «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» នេះ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក2021 (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី **“សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”**។ **សម្តេចតេជោ ហ៊ុន សែន** គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៊ី។

# សម្តេចតេជោ ហ៊ុន សែន ៖ ប្រសិនបើគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អយើងនឹង បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញគ្រប់វិស័យ

## \* សម្តេចតេជោដាក់ចេញវិធានការចំនួន៥ ក្នុងការបើកវិស័យអប់រំឡើងវិញ



សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកយុទ្ធសាស្ត្រចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូន ដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតី- តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញប្រកាសបើកយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន ដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ថ្ងៃនៅក្នុងសន្តិសុខសារព័ត៌មាន សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពេលនេះកម្ពុជាស្ថិតនៅក្នុងប្រទេសដែលបាន ចាក់វ៉ាក់សាំងច្រើនជាងគេ ខណៈដែលស្ថានភាពកូវីដ-១៩ នៅលើ ពិភពលោក មិនទាន់មានការថយចុះនៅឡើយ។ យើងមានវិធានការ ៣សំខាន់ៗ ដែលកម្ពុជាដាក់ចេញជាប្រចាំថ្ងៃ នោះគឺទី១- ការធ្វើចត្តា- ឡ្យស័ក និងការធ្វើតេស្តរហ័ស ទី២-ការចាក់វ៉ាក់សាំង និងទី៣- ការ ព្យាបាលដោយថ្នាំ និងវិធីថ្មីៗ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជានឹងមានវ៉ាក់សាំងមកដល់ថ្មីចំនួន៩លានដូសថែមទៀតក្នុងនោះ ៦លានដូស ដែលជាការបញ្ជាទិញ ពីក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន និង ៣លានដូសទៀតគឺជាការសន្យាផ្តល់ជំនួយពីមិត្តចិនក្នុងដំណើរទស្សនកិច្ច របស់លោក **វ៉ាន ឃី** រដ្ឋមន្ត្រីការបរទេសចិន កាលពីពេលថ្មីៗនេះ ខណៈពេលនេះវ៉ាក់សាំងកំពុងមានក្នុងស្តុក របស់ក្រសួងសុខាភិបាល ស្រាប់ ចំនួនជាង៤សែនដូស។ វ៉ាក់សាំងមិនមែនជាចំណោទបញ្ជាទេ យើងមានវ៉ាក់សាំងក្នុងដៃហោចណាស់យើងមាន៩លានដូស សម្រាប់ បម្រើឲ្យការចាក់វ៉ាក់សាំង ដូសទី៣ជូនប្រជាជនយើង។ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្ឃឹមលើការសន្យារបស់ភាគីជាមិត្តប្រទេស អូស្ត្រាលី ដែលបានសន្យាថា នឹងបន្តជួយកម្ពុជាថែមទៀត ក្នុងការផ្តល់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២.៣លានដូស ជាមួយនឹងប្រព័ន្ធ ត្រជាក់៨០អង់ស្យាគ្រាមសូន្យផងដែរ។

ទាក់ទិននឹងការបើកឡើងវិញនៃវិស័យអប់រំសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍ជាក់លាក់សំខាន់ៗចំនួន៥ រួមមាន៖ ទី១-នៅជនបទដែលគ្មានហានិភ័យ ឬមានហានិភ័យទាប គ្រឹះស្ថានសិក្សា គ្រប់កម្រិតអាចបើកដំណើរការបានដោយអនុវត្តន៍រៀនតាមបណ្តុំ មិន លើស១៥នាក់ដោយគោរពតាមស្តង់ដារប្រតិបត្តិរបស់ក្រសួងអប់រំយុវជន និងកីឡា និងគោលការណ៍របស់ក្រសួងសុខាភិបាល ទី២-នៅតំបន់ មានហានិភ័យមធ្យម ដែលផ្តល់លទ្ធភាពដល់សិស្សថ្នាក់ទី៩ និងទី១២ ទី៣-នៅតំបន់ដែលមានហានិភ័យខ្ពស់គឺត្រូវរៀនតាមអនឡាញពីមួយ ទី៤- ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូល រួមពីគណៈគ្រប់គ្រងសាលា, តំណាងមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយទ្រទ្រង់សាលា ឬសម្រេចថាត្រូវបិទសាលាឬយ៉ាងណាបន្ទាប់ពី មានករណីឆ្លង ទី៥-បន្តត្រួតពិនិត្យតាមដានអ្នកជំងឺថ្មី និងប្រភពនៃការ ឆ្លង ដើម្បីចៀសវាងការឆ្លងចូលសាលារៀន។ សម្តេចតេជោបានថ្លែង ទៀតថាប្រសិនបើសភាពការណ៍ល្អយើងគ្រប់គ្រងជំងឺកូវីដ១៩បានល្អ យើងនឹងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញគ្រប់វិស័យ។ ប៉ុន្តែ ខ្ញុំចង់ចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់ពីវិស័យអប់រំ យើងបើកវិស័យសេវា។ វិស័យសេវានេះខ្ញុំចង់ធ្វើ២ជំហាន **ជំហានទី១** គឺបើកទេសចរក្នុងស្រុក ព្រោះប្រជាពលរដ្ឋមានតម្រូវការដើរកម្សាន្ត និង**ជំហានទី២** ខ្ញុំចង់លេង ជាមួយប្រទេសមួយចំនួន គឺទេសចរវ៉ាក់សាំង។ អ្នកដែលបានចាក់ វ៉ាក់សាំងគ្រប់អាចមកធ្វើទេសចរណ៍នៅប្រទេសរបស់យើង។ ពេលមក ដល់អនុញ្ញាតធ្វើចត្តាឡីស័ក ៧ថ្ងៃ ប៉ុន្តែមិននៅតែក្នុងបន្ទប់ទេ គឺអាច ដើរកម្សាន្តនៅក្នុងខេត្ត ឬតំបន់ដែលខ្លួនធ្វើចត្តាឡីស័កបាន ផុត៧ថ្ងៃ អាចធ្វើដំណើរឆ្លងខេត្តបានធម្មតា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី៤ ជូនប្រជាពលរដ្ឋ ឬអត់នោះ គឺត្រូវស្ថិតលើការសិក្សា ពីភាពចាំបាច់ ឬតម្រូវការ និងស្ថានភាពវិវឌ្ឍន៍នៃជំងឺកូវីដ១៩ ។ បើ មានការចាក់មែន គឺរដ្ឋនៅតែជាអ្នករ៉ាប់រងខ្ពស់លើការចាក់ តែក៏ចង់ឱ្យ វិស័យឯកជនចូលរួមសម្រាលការលំបាកជាមួយរាជរដ្ឋាភិបាលផងដែរ។ រឿងនេះវាស្ថិតទៅលើការវិវឌ្ឍរមោធាកូវីដ១៩ និងការផលិតវ៉ាក់សាំង។ យើងត្រូវតាមដានលើបញ្ហានេះនៅក្នុងការអនុវត្តជាក់ស្តែងរបស់ពិភពលោក ជាមួយនឹងប្រសិទ្ធភាពវ៉ាក់សាំងដែលត្រូវបន្តគូបផ្សំជាមួយ នឹងការ ណែនាំជារឿយៗពីអង្គការសុខភាពពិភពលោកផងដែរ។ បើមានការ ចាក់វ៉ាក់សាំងដូសទី៤មែននោះ គឺរដ្ឋនៅតែទទួលខុសត្រូវខ្ពស់លើការ ចំណាយក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តែសម្តេចក៏ចង់ឃើញ ក្រុមហ៊ុននានាចូលរួមរំលែកការលំបាកជាមួយរាជរដ្ឋាភិបាល។ ការ

# សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦



សម្តេចហ៊ុន សែន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី ៦ ដើម្បីពិភាក្សា និងអនុម័តឯកសារសំខាន់ៗ មួយចំនួន

នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី ៦ ដើម្បីពិភាក្សានិងអនុម័តឯកសារសំខាន់ៗ មួយចំនួន ដែលនឹងក្លាយជាយន្តការគតិយុត្តតន្ត្រីក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទាំងនៅក្នុងក្របខណ្ឌជាតិ តំបន់ ក៏ដូចជាសកលលោក ដែលក្នុងនោះរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់, សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា, សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន, សេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង, សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧, សេចក្តីព្រាងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកប៊ីស៊ីពីការត្រៀមបម្រុងអង្គរសង្គ្រោះបន្ទាន់។

សេចក្តីព្រាងច្បាប់ទាំងនេះ ផ្តល់លទ្ធភាពកាន់តែប្រសើរដល់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងរួមចំណែកជាមួយតំបន់ និងសកលលោក សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នឹងក្លាយជាក្របខណ្ឌសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ



តំបន់ ដោយពង្រីកបន្ថែមទៀតនូវវិស័យកម្រិតតំបន់ និងនាំមកនូវឱកាសទីផ្សារនិងការងារសម្រាប់អាជីវកម្មនិងប្រជាជននៅក្នុងប្រទេសនិងតំបន់។

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកិច្ចព្រមព្រៀងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក៏ផ្តល់សារៈសំខាន់ខ្លាំងណាស់ដែរ ។ ពាណិជ្ជកម្មសេរី កម្ពុជា-ចិន បានផ្តល់សារៈប្រយោជន៍យ៉ាងសំខាន់សម្រាប់កម្ពុជា ក្នុងការពង្រីកការធ្វើពាណិជ្ជកម្ម ជំរុញការវិនិយោគ និងការងារ ការបណ្តុះបណ្តាល និងបច្ចេកវិទ្យា ។ ជាក់ស្តែងផលប្រយោជន៍ដែលកម្ពុជានឹងទទួលបានជាច្រើនដូចជា៖ ការបើកច្រកទីផ្សារបានធំជាងសម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ក្នុងករណីដែលកម្ពុជាផលិតបាននិងមានអនាម័យព្រមទាំងស្តង់ដារត្រឹមត្រូវ,មានលំហរទីផ្សារផ្នែកសេវាកម្ម ដែលអាចនាំចេញក្នុងករណីមានការ បណ្តុះបណ្តាលជំនាញត្រឹមត្រូវ, រាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញតួយ

និងសម្រួលពាណិជ្ជកម្មអនាម័យ និងភូតកាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម ត្រូវបានកំណត់ច្បាស់លាស់ និងធ្វើសាមញ្ញនីយកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម, បរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគ-ទុនពីបរទេសត្រូវបានរៀបចំ និងបង្កើតឡើង, កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងបច្ចេកទេស តាមវិស័យនានាត្រូវបានកំណត់ ដើម្បីជួយដល់កម្ពុជា ក្នុងការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាពស្ថាប័នកសាងសមត្ថភាព ផលិត និងផ្គត់ផ្គង់របស់វិស័យឯកជន, ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និងវិស័យសម្រាប់ជួយដល់វិស័យពាណិជ្ជកម្ម និងត្រូវបានកសាង និងរៀបចំជាបណ្តើរៗ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា អេហ្វធីអេ (FTA) គឺជាកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស និងប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយគ្នា ។ កិច្ចព្រមព្រៀងនេះនឹងសម្រួលជាមួយរបាំងពន្ធអាករ ការកំណត់ចំនួនទំនិញដែលគេអាចយល់បានថាជាការធ្វើសេដ្ឋកិច្ចបែបផែនទីផ្សារសេរី ឬក្នុងអត្ថន័យរួមបញ្ចូលសេដ្ឋកិច្ចតែមួយ ។ ការធ្វើពាណិជ្ជកម្មសេរីនេះមិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងរបាំងពន្ធអាករនោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធកយជាដើម។ មុខទំនិញរបស់កម្ពុជាប្រមាណ ៣៤០មុខ មានប្រមាណ ៩៥% នឹងលែងជាប់ពន្ធក្រោយកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ។ ដោយឡែកមុខទំនិញប្រមាណជា ៥%

ទៀតនឹងត្រូវលែងជាប់ពន្ធដែរក្នុងរយៈពេល ១០ឆ្នាំខាងមុខ ។ ទំនិញ ៣៤០មុខ ដែលត្រូវនាំទៅកាន់ប្រទេសចិនភាគច្រើន គឺជាផលិតផលកសិកម្ម និងផលិតផលសម្រេចចេញពីឧស្សាហកម្មកែច្នៃ ក្នុងនោះផលិតផលកសិកម្ម ៩៥% ត្រូវបានរួចពន្ធសម្រាប់ការនាំចេញទៅកាន់ប្រទេសចិនដូចជា ម្រេច ម្ទេសក្រៀម ផ្លែឈើ ត្រីសាច់ គ្រី ក្តាម និង ប៉ាក់ជាដើម ។ ចំណែកមុខទំនិញដែលមិនគិតពន្ធពីកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ ។ មូលហេតុដែលមិនគិតពន្ធលើមុខទំនិញទាំងនេះ ដោយសារមិនមែនចង់ឱ្យការនាំចូលទីផ្សាររបស់ខ្លួនប៉ះពាល់ផលិតផលក្នុងស្រុក ហើយមុខទំនិញនេះក៏កម្ពុជាមិនមានដែរ ។

ចំពោះ **“សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា”** ជាសេចក្តីព្រាងច្បាប់ថ្មីមួយ ដែលត្រូវផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ។ សេចក្តីព្រាងច្បាប់នេះ នឹងទាក់ទាញលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា តាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយ ដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គមសេដ្ឋកិច្ច ។ ការធ្វើទំនើបកម្ម ការងើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនវិប្បរចូលមូលធន ការផ្ទេរបច្ចេកវិទ្យាចំណេះដឹង និងចំណេះធ្វើជាដើម។

**តមកពីទំនាក់ទំនង ៧**

ដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនចំនួន ២៦.៨ លានដូសហើយ។ សម្តេចតេជោបានបញ្ជាក់ថានៅក្នុងជំនួប សម្តេចបានលើកបញ្ហាសិទ្ធិផលជាមួយ ឯកឧត្តម **វ៉ាន ឆី ស៊ី** ពីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមានប៉ៃលិនជាដើម ។ សម្តេចតេជោបានមានប្រសាសន៍ថា ចិនកំពុងបើកទូលាយទីផ្សារ ហើយនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាពជាមួយនឹងការប្តេជ្ញាជួយពីមិត្តចិន។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម **វ៉ាន ឆី** បានថ្លែងថាការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិនយើងនឹងពូតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។ ឯកឧត្តមអះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្ម ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា។

ឯកឧត្តម **វ៉ាន ឆី** ក៏មានជំនួបទូរស័ព្ទជាមួយឯកឧត្តមឧបនាយក

រដ្ឋមន្ត្រី **ប្រាក់ សុខុន** រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។ នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា មុនពេលអញ្ជើញចាកចេញពីកម្ពុជាឯកឧត្តម **វ៉ាន ឆី** បានអញ្ជើញទទួល ទានអាហារការងារពេលព្រឹកដែលរៀបចំឡើងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី **ហោ ណាំហុន** សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប។

ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម **វ៉ាន ឆី** មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ។

សូមជម្រាបថា គិតត្រឹមឆ្នាំ ២០២០ ប្រទេសចិនបានផ្តល់កម្ចីដល់កម្ពុជាជិត៤ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយនឹងប្រទេសចិនគិតជាទឹកប្រាក់សរុបប្រមាណជាង ៨.១០០លានដុល្លារ-អាមេរិកធ្លាក់ចុះ៥%ធៀបនឹងឆ្នាំ២០១៩។ ក្នុងនោះកម្ពុជានាំចេញទៅចិនគិតជាទឹកប្រាក់មានជាងមួយពាន់លានដុល្លារអាមេរិក ខណៈកម្ពុជានាំចូលមកវិញមានជាង៧ពាន់លានដុល្លារ។

# ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៧ ដើម្បីពិនិត្យឱ្យយោបល់ លើឯកសារសំខាន់ៗចំនួន ៩



ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ខន** ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសម័យប្រជុំលើកទី៧ នីតិកាលទី៤

ព្រឹកថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៧ នីតិកាលទី៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ខន** ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៣៨រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈដូចខាងក្រោម៖ ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ លោកជំទាវ **ទេព សំអុន** ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ជំនួសឯកឧត្តម **សុខ យាត** ដែលបានទទួលមរណភាព។ ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រឹទ្ធសភា នីតិកាលទី៤ គឺ ឯកឧត្តម អ៊ឹង លាងហ៊ូ សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៣៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ សម័យប្រជុំបានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា, សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកប្រាក់ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់, សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ ជសរកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច

គ្រប់ជ្រុងជ្រោយតំបន់, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើបទូលំទូលាយគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឲ្យគ្នាទៅវិញទៅមកដោយវានឹងសម្រួលដល់ការពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំមួយក្នុងតំបន់ ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០ ព្រមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន៥ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង នូវវែលសេឡង់ និងអូស្ត្រាលី។ ផ្នែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បង្ហាញថា តាមរយៈ RCEP កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំនៃការនាំចេញចំនួន ៧,៣% និងវិនិយោគ ២៣,៤% ហើយផលិតផលក្នុងស្រុកសរុបប្រមាណ២% លើផលិតផលក្នុងស្រុកសរុបដែលមាននាពេលបច្ចុប្បន្ន។ កិច្ចព្រមព្រៀង RCEPនេះ នឹងផ្តល់សញ្ញាទៅកាន់ពិភពលោក អំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ១៩។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំនៅក្នុងពិភពលោក ដោយមានប្រជាជនប្រមាណ២.២០០លាននាក់ឬ៣០%នៃប្រជាជនពិភពលោក។ ផលិតផលក្នុងស្រុកសរុបមានប្រមាណ២៦,២ទ្រីលានដុល្លារឬ៣០%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានទំហំពាណិជ្ជកម្ម ២៨%នៃទំហំពាណិជ្ជកម្មពិភពលោក។ នេះបើតាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភា។

# លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអែន ណែនាំការងារ ៥ចំណុច ឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ក្នុងខេត្តស្វាយរៀង



លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត  
ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២

នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែនសំអែន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការ បោះឆ្នោតនៃគណបក្សខេត្តស្វាយរៀង ដើម្បីពិភាក្សាការងារឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ អាណត្តិទី៥ ឆ្នាំ២០២២ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត ស្វាយរៀង ។ លោកជំទាវ ម៉ែន សំអែន បានវាយតម្លៃខ្ពស់ ចំពោះ គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ដែលបានយកចិត្តទុក ដាក់សហការបំពេញភារកិច្ចសម្រេចទទួលបានជោគជ័យ ជាបន្ត- បន្ទាប់ក្នុងការចូលរួម ដឹកនាំប្រយុទ្ធប្រឆាំងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ក៏ដូចជា ការរក្សាស្ថិរភាព នយោបាយ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ព្រមទាំងបានជំរុញការ អនុវត្តដោយជោគជ័យការ អភិវឌ្ឍលើគ្រប់វិស័យ តាំងពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋានភូមិឃុំសង្កាត់ សំដៅលើកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកាន់តែ វិវឌ្ឍន៍ឈានឡើងឥតឈប់ឈរ បង្កើនបាន នូវជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ដើម្បីលើកកម្ពស់ក្នុងការចូលរួមចាត់តាំងអនុវត្តការងារសម្រាប់ ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លោកជំទាវ ម៉ែន សំអែន បានធ្វើការ ណែនាំឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារមួយចំនួនរួម មាន ៖ ១-ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត២០២១ សម្រាប់ប្រើប្រាស់ក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខិតខំជំរុញអ្នកមិនទាន់បានចុះឈ្មោះ អ្នក

ទើបគ្រប់ អាយុ ១៨ ឆ្នាំបានទៅចុះឈ្មោះគ្រប់ៗគ្នាក្នុងរយៈពេល នៃការរៀបចំ បញ្ជីបោះឆ្នោតឆ្នាំ២០២១ របស់គណៈកម្មការជាតិ រៀបចំការបោះឆ្នោត ២- ប្រធានគណៈកម្មការនីមួយៗចំណុះឱ្យ ខេត្តស្វាយរៀង ត្រូវរៀបចំផែនការសកម្មភាពលម្អិតជាក់ស្តែង សម្រាប់ចាត់តាំង អនុវត្តឱ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ រហូតដល់ចប់ដំណើរការបោះឆ្នោត ៣- ត្រៀមរៀបចំសន្និបាត គណបក្សឃុំ-សង្កាត់ គឺធ្វើឡើងស្របតាមសេចក្តីសម្រេចរបស់ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ដែលការរៀបចំសន្និបាត គណបក្ស ឃុំ សង្កាត់ឱ្យបានរួចរាល់យ៉ាងយូរមុនដំណាច់ខែមករា ឆ្នាំ២០២២ ខាងមុខ ៤- បន្តពង្រឹងប្រសិទ្ធភាពការងារនៅគ្រប់ឃុំ សង្កាត់ ចាប់ពីក្រោយ សន្និបាតគណបក្ស ឃុំ សង្កាត់រហូតដល់ថ្ងៃ បើកយុទ្ធនាការយោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និង៥- ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ត្រូវជួយគាំទ្រ ដល់បេក្ខជនដើម្បីម្ចាស់ការក្នុងការត្រៀមឯកសារស្តីពីស្នាដៃទិសដៅ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកែលម្អស្ថានភាព និងការអភិវឌ្ឍ ឃុំ សង្កាត់របស់ខ្លួនសម្រាប់ធ្វើការយោសនាតាមការកំណត់នៃច្បាប់។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន សំអែន ក៏បានស្នើឱ្យ សមាជិក សមាជិកាទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការ ការចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ បន្តរក្សា និងអនុវត្ត គោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ ការពារ ៣ កុំ» ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិត ថ្លៃឱ្យបានគ្រប់ៗគ្នា «ភាពស៊ាំសហគមន៍វិងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគ ប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មី ។



# សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម-កិត្តិនីតិកោសលបណ្ឌិត **ខួន ឆ្មាំង** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំជាមួយគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាសុរក្សាស្រុកស្រែស្រឡៅ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន។ ក្នុងកិច្ចប្រជុំទាំងពីរនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានផ្តល់អនុសាសន៍ដឹកនាំសម្រាប់គណបក្សគ្រប់ថ្នាក់ និងក្រុមការងារគណបក្សទាំងអស់សម្រាប់អនុវត្តបន្តដើម្បីសម្រេចឲ្យបានទៅតាមការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស គីរក្សា និងបង្កើនប្រៀបឈ្នះ ដើម្បីឈានទៅទទួលបានជ័យជំនះធំធេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខនិងឆ្ពោះទៅទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៧ទៀត ។



ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អែ គឹមយ៉ាន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការសកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមបានណែនាំដល់សមាជិកសមាជិកាគណបក្ស ឲ្យបន្តរួមគ្នាអនុវត្តន៍តាមផែនការ ដែលបានដាក់ចុះសំដៅពង្រឹងប្រសិទ្ធិភាព និងប្រសិទ្ធិផលដើម្បីយកប្រៀបឈ្នះ និងជោគជ័យសម្រាប់ការបោះឆ្នោត ។

ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម-បណ្ឌិតសភាចារ្យ **អ៊ុន វ៉ានីន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអន្តរាគមន៍ស្រូវដើរ ចំនួន ១ ៥០០ អន្តរាគមន៍ ជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា។ ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត Rajkumar Rajan Singh អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកស្រី Debashree Mukherjee ប្រធានក្រុមហ៊ុន WAPCOS និងសហការី និងលោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ខេត្តក្បុងឃុំ តាមប្រព័ន្ធអនឡាញ ZOOM។



ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ហាន សុភា** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងការងារចាត់តាំង និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការងារយោសនាបោះឆ្នោតឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥។ ឯកឧត្តមបានអំពាវនាវឱ្យពលរដ្ឋគ្រប់រូប ត្រូវបន្តអនុវត្តវិធានការ **“៣កុំ និង៣ការពារ”** ឱ្យជាប់ជាប្រចាំ និងកុំភ្លេច ពីការឆ្លងជំងឺកូវីដ១៩ បើទោះបីបានចាក់វ៉ាក់សាំងគ្រប់ៗគ្នាក៏ដោយ។

# សកម្មភាពសមាជិកគណៈកម្មាធិការកណ្តាល ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ជា សុផាន់** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍បន្ទេរសមុទ្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ខៀវ កាណារីន្ទ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅវត្តពិភ័ទ្ធរង្សី ហៅវត្តចិនដំដែកខាងជើង ស្ថិតនៅជាប់បណ្តោយផ្លូវសាធារណរដ្ឋបារាំង និងផ្លូវខកញ៉ាអ៊ុមសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។



ឯកឧត្តម **ព្រុំ សុខា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីមូលដ្ឋានភូមិ-ឃុំក្នុងស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះថា៖ ការចូលរួមយ៉ាងសកម្មក្នុងចលនាជាតិ

ប្រយុទ្ធនឹងស្តេចកូវីដ-១៩ ដែលដឹកនាំដោយ**សម្តេចតេជោ ហ៊ុន សែន** ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា គឺជាការកិច្ចនយោបាយដ៏សំខាន់របស់មន្ត្រីគណបក្សប្រជាជនយើងនៅគ្រប់លំដាប់ថ្នាក់នាពេលបច្ចុប្បន្ន។ យើងពិតជាសម្រេចបានជោគជ័យភារកិច្ចនយោបាយប្រយុទ្ធនឹងវិបត្តិកូវីដ-១៩ ដើម្បីបញ្ចេញសុខុមាលភាព និងវិបុលភាពរបស់ប្រជាជន និងសង្គមជាតិយើង។

ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ស៊ីន ចាន់ថុល** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យទីតាំងការងារស្តារអូរឬទ្រាយដែលគោរកក់ឡើងវិញ ស្ថិតនៅបឹងព្រែកទប់, អូរស្តេចមីក និងតំបន់បរិវេណជុំវិញអាងចម្រោះទឹកកខ្វក់១៦ហត ខេត្តព្រះសីហនុ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដោះលំហូរទឹកភ្លៀងឱ្យបានលឿន។



ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុក ជាន់** តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាអនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកលើកដៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីគណបក្សប្រជាជនកម្ពុជា និងស្ម័គ្រចិត្តចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមថ្លែងអំណរគុណដល់សមាជិក សមាជិកាបក្សទាំងអស់ ដែលតែងតែនិយមគាំទ្រ និងជឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកន្លងមក ដើម្បីដឹកនាំប្រទេសឱ្យរីកចម្រើនឡើងពីមួយអាណត្តិ ទៅមួយអាណត្តិ និងបានណែនាំដល់បងប្អូនទាំងអស់បន្តការថែរក្សា

អនាម័យ ជាមួយនឹងការចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជៀសផុតពីការចម្លងជំងឺកូវីដ១៩។

# សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ជាន ម៉េន** តំណាងរាស្ត្រខេត្តព្រៃវែង រួមជាមួយរដ្ឋបាលព្រៃឈើបានអញ្ជើញពិនិត្យមើលការដាំដើមឈើប្រណិតជាពិសេស ដើមក្រញូង និងដើមនាងនួន នៅឃុំ ជាំក្រវៀន ស្រុកមេមត់ ខេត្តក្បូងឃ្មុំ។ ឯកឧត្តម ថ្លែងថា ការដាំដើមឈើប្រណិតជាផ្នែកមួយនៃសេដ្ឋកិច្ចដ៏សំខាន់ទាំងឈើកែច្នៃ និង លំអរតាមគេហដ្ឋាន ហើយម្យ៉ាងវិញទៀតក៏ជាការចូលរួមការការពារបរិស្ថាន និង កាត់បន្ថយការឡើងកំដៅផែនដី។ ស្របនឹងច្បាប់ព្រៃឈើគោលនយោបាយការដាំឈើ ឡើងវិញ ជាការលើកទឹកចិត្តប្រជាជនបង្កើនមុខរបរថ្មីបន្ថែម ក្រៅពីដំណាំដែល ធ្លាប់ដាំ ហើយឆ្លើយតបនឹងតម្រូវការ នៅរាជធានីភ្នំពេញ និងទីប្រជុំជនដែលកំពុង រីកស្ដុះស្ដាយផ្នែកសំណង់បរិស្ថានវិសិដ្ឋ។ សូមកុំទុកដីនៅទំនេរ ចូរដាំដើមឈើប្រណិតដើម្បីលើកកម្ពស់គុណភាពជីវិត និងបរិស្ថាន។



ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **គួច ចំរើន** សមាជិកគណៈ- កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការ គណបក្សខេត្តព្រះសីហនុ ឯកឧត្តម **ឌូ សីមយន់** សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សស្រុកព្រៃនប់ បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សស្រុកព្រៃនប់ និងមន្ត្រីគណបក្ស ឃុំទាំង១៥សរុបចំនួន៨១នាក់។ ឯកឧត្តម **គួច ចំរើន** បានណែនាំការអនុវត្តសេចក្តី សម្រេចស្តីពីផែនការសកម្មភាពរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។

ថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **សុខ ឌូ** សមាជិកគណៈ- កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញក្នុងពិធីប្រកាសផ្លាស់ប្តូរកែសម្រួល និង តែងតាំងប្រធានគណបក្សស្រុកសន្ទុក ស្រុកស្នោង ស្រុកសណ្តាន់ និងស្រុក ប្រាសាទសំបូរ នៅទីតាំងផ្សេងគ្នា ដោយមានការចូលរួមពីប្រធានក្រុមការងារ ឃុំ ស្រុកផងដែរ។ ឯកឧត្តមបានដាស់តឿនដល់មន្ត្រីបក្សទាំងអស់ ឱ្យត្រូវធ្វើជាគំរូល្អ ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត **«មន្ត្រីគណបក្សទាំងអស់ត្រូវហ៊ានលះបង់នូវ ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍ប្រជាជន»**។



ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ជាន តាយ** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្ស ថ្មីរបស់ក្រុងកំពត ៣២១នាក់ ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាពាក់ព័ន្ធប្រមាណ៤០០នាក់។ ឯកឧត្តមបានស្នើដល់សមាជិក- សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមធ្វើសកម្មភាពល្អៗ បម្រើ ផលប្រយោជន៍សង្គមឲ្យបានឲ្យផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការ ស្រលាញ់ពេញចិត្តនិងគោរពគាំទ្រពីសំណាក់ប្រជាជន។

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម **ន៉ា ថន** សមាជិកគណៈកម្មាធិការ- កណ្តាល គណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បាន អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុ ចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត នូវវ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ (sinovac)។ ឯកឧត្តមបានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងមាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ និងកុមារ ក្រោយទទួលបានការចាក់សាំង ការពារជំងឺកូវីដ១៩រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ **“៣ការ ៣កុំ”** របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន។



# សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុន ចាន់ដា** សមាជិកគណៈកម្មាធិការ-កណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម **ខួន ផល** ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅទូទាំងខេត្ត។ ឯកឧត្តមបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតាអាណាព្យាបាល និងកុមារ ដែលបានទទួលការចាក់វ៉ាក់សាំង ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «**៣កំ ៣ការពារ**» ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។



ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ **មិថុនា ភូមិ** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ-គណបក្សខេត្តកោះកុង និងឯកឧត្តម **នាយ សំរួម** សមាជិកគណៈកម្មាធិការ-កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការអចិន្ត្រៃយ៍ គណបក្សខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ច គណៈកម្មការ ខ.២៦+ , ក្រុមជំនួយការគណៈកម្មការ ខ.២៦+ និងក្រុមសកម្មជនយុវជន ខ.២៦+ ខេត្តកោះកុង ដែលរៀបចំឡើងនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ខេត្តកោះកុង ។

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ **បាណ ស្រីម៉ុំ** សមាជិក-គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលខេត្ត មន្ត្រីរាជការ មន្ទីរអប់រំខេត្ត មន្ទីរសុខាភិបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរក្រុង ស្រុក ចុះពិនិត្យសាលារៀនមួយចំនួននៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដើម្បីត្រៀមឱ្យសិស្សានុសិស្សចូលរៀននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។ លោកជំទាវ បានស្នើដល់លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ មើលការខុសត្រូវលើសិស្សានុសិស្សទាំងអស់តាមសាលារៀនខ្លួន ធ្វើយ៉ាងណាកុំឱ្យសាលារៀនដែលបើកបង្រៀនហើយ ត្រូវបិទវិញម្តងទៀត ដោយសារការឆ្លងជំងឺកូវីដ-១៩ គឺត្រូវអនុវត្តតាមវិធានការ «**៣ការពារ និង៣កំ**» របស់ប្រមុខរាជរដ្ឋាភិបាល និងធ្វើតាមការណែនាំនានារបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជាប្រចាំ ។




ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ ២០២១ ឯកឧត្តម **ម៉ុម សារឿន** សមាជិក-គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយ លោកអភិបាល ស្រុក សេសាន លោក លោកស្រី ប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុក យុំនិងមន្ត្រី បានអញ្ជើញ ចូលរួមកាន់បិណ្ឌទី១ នៅវត្តជ័យមង្គល ហៅវត្តកំភុន ស្ថិតនៅក្នុងឃុំកំភុនស្រុកសេសាន ខេត្តស្ទឹងត្រែង ។



នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ ពន្លឺ** អភិបាលនៃគណៈ-អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅមណ្ឌលសុខភាពភ្នំគូច ឃុំភ្នំគូច ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។ ឯកឧត្តមថ្លែងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ ប្រជាពលរដ្ឋរួមទាំងកុមារ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀន ដោយគ្មានការភ័យខ្លាច។

# សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ស៊ិន មុវ៉ាត** សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល តំណាងជំនាន់ទី៧ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំឯកសារ និងបទបង្ហាញរួមអំពីនិយមន័យ ផែនការ និង មុខសញ្ញាអាទិភាពនៅតាមមូលដ្ឋាន វិធីសាស្ត្រ និងយុទ្ធសាស្ត្រកសាងកម្លាំងនៅរាជធានី ខេត្ត ដែលមានការចូលរួមពីបណ្តាផ្នែកចំណុះរួមមាន ផ្នែករាជធានី ខេត្ត ផ្នែកគ្រឹះស្ថានសិក្សា ផ្នែកសហគ្រិនវ័យក្មេង ផ្នែកសិល្បៈ និងកីឡា ផ្នែកវប្បធម៌ និងសាសនា ផ្នែកក្រៅប្រព័ន្ធ ផ្នែកផែនការយុទ្ធសាស្ត្រ និងលេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សរុបចំនួន ៥០នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងដោយផ្ទាល់ (Zoom Meeting) ។

ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **កែវ តេជៈ** សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងជំនាន់ទី៧ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល




បានចូលរួមជាគណៈអធិបតីបើកវគ្គបណ្តុះបណ្តាលដល់ជនបង្គោលយុវជននៅតាមក្រសួង-ស្ថាប័ន ស្តីពីច្បាប់បទបញ្ជា និងនីតិវិធីឆ្ពោះទៅកាន់ការបោះឆ្នោត ដែលមានការចូលរួមពីយុវជនបក្សមកពីក្រសួង-ស្ថាប័នចំនួន៩ សិក្ខាកាម ៧១នាក់ នៅវគ្គទី១ ក្នុងចំណោមក្រសួង-ស្ថាប័នទាំងអស់សរុប៤១ ដែលមានសិក្ខាកាមសរុបទាំងអស់ចំនួន ២៨៥នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងដោយផ្ទាល់ (Zoom Meeting) ។



ការគណបក្សនយោបាយ ក្នុងការរួមរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយនឹងបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនៅអាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសអាស៊ីខាងត្បូង ដែលប្រព្រឹត្តទៅនៅទីក្រុងណានីង ខេត្តក្វាងស៊ី ក្នុងគោលបំណងបង្កើតការឯកភាពនយោបាយនៃការសម្របសម្រួល និងសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ ក្នុងតំបន់ និងការបង្កើនមិត្តភាពរវាងគណបក្សនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសដើម្បីពង្រឹងនិងជំរុញការស្តារសេដ្ឋកិច្ច ការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពក្នុងតំបន់ គណៈប្រតិភូនៅកម្ពុជាបានចូលរួមសរុបចំនួន ៨នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងដោយផ្ទាល់ (Zoom Meeting) ។

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម **ហួត ហាវ៉ា** សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងជំនាន់ទី៧ ឯកឧត្តម **ហ៊ុន ម៉ាណែត** ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក **តាន់ សុគន្ធ** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងរ៉ែ និងថាមពល ដែលបានទទួលមរណភាពនៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២០:៣០នាទី ក្នុងជន្មាយុ ៣៧ឆ្នាំ ដោយរោគាពាធ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ រាជធានីភ្នំពេញ។



ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **គឹម សន្តិភាព** សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី៣ និងទិសដៅបន្ត របស់ផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្តាល ដែលមានអ្នកចូលរួមសរុបចំនួន ២០០នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងដោយផ្ទាល់ (Zoom Meeting) ។


# សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **និរ វិរៈ** សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកចាត់តាំង នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមចលនាបោះឆ្នោត និងសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងបានផ្តាំធ្វើវេលាសមាជិក សមាជិកាក្រុមចលនា

ភូមិឱ្យអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមចលនាបោះឆ្នោតភូមិឱ្យបានខ្ជាប់ខ្ជួន ដើម្បីឈានទៅយកជ័យជម្នះដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ នៅក្នុងភូមិលំដែងព្រះរាម និងភូមិព្រៃត្នោត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ជ្រុន ទេវវិហារ** សមាជិកគណៈកម្មាធិការកណ្តាល ប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក ប្រជុំពិភាក្សាពិនិត្យបញ្ចប់នូវផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ក្រុមការងារយុវជនស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានការចូលរួមពីសំណាក់ក្រុមការងារជនបង្គោលថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងក្រុមការងារយុវជនគណបក្សស្រុកព្រៃឈរសរុបចំនួន ៣០នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងដោយផ្ទាល់ (Zoom Meeting) ។



ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **យស ផាន់ធីត្តា** សមាជិកគណៈកម្មាធិការ កណ្តាល និងជាប្រធានផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងឯកឧត្តម **ទួន ផាន់ភ័ក្ត្រ** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុម

ការងារយុវជនគណបក្សកម្ពុជា រាជធានីភ្នំពេញ តំណាង ឯកឧត្តម **ប័រ សុខាភិវឌ្ឍ** ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលយុវជនឆ្ពោះទៅកាន់ការបោះឆ្នោត ជូនដល់សិស្សាកាមយុវជនក្នុងសង្កាត់ទាំង៨ ខណ្ឌច្បារអំពៅ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១១ ខែកញ្ញា ឆ្នាំ២០២១ ក្រោមកិច្ចសហការជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងគណៈអចិន្ត្រៃយ៍គណបក្សខណ្ឌច្បារអំពៅ មាន អ្នកចូលរួមចំនួន ៦៣នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងដោយផ្ទាល់ (Zoom Meeting) ។

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **ឈឹម ឃីនដាវ៉ែត** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំការីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងពិធីប្រកាសទទួលស្គាល់ក្រុមចលនាការបោះឆ្នោតភូមិជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានអ្នកចូលរួមសរុបចំនួន ៥០នាក់ នៅទីស្នាក់ការគណបក្ស ឃុំការីមានជ័យ ខេត្តកំពង់ស្ពឺ ។



ថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២១ ឯកឧត្តម **ហាវ៉ា សុខមករា** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ និង ឯកឧត្តម **ភ័ក្ត្រ វិរៈ** អនុប្រធានក្រុមការងារចុះជួយស្រុកអូររាំងឌី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសកែសម្រួល នឹងទទួលស្គាល់សមាសភាពក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធស្រុកអូររាំងឌី និងបានផ្សព្វផ្សាយ

ផែនការសកម្មភាព របស់ក្រុមការងារយុវជនគណបក្សខេត្ត ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សស្រុក ថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សឃុំ និងក្រុមសកម្មជនគណបក្សភូមិ ព្រមទាំងគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សស្រុក សរុបអ្នកចូលរួមចំនួន ២៤៦រូប។

# សមិទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

## រយៈពេល ៨ ខែ ដើមឆ្នាំ

\* ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានជាង ៤.៩៣៨លានដុល្លារ កើនឡើង៤០,១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួន៣.៤៩៧លានដុល្លារ។ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់អាមេរិក មានទំហំទឹកប្រាក់ជាង ៤.៦៨៦លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ជាង២៥១លានដុល្លារ។ ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅអាមេរិក មានសម្លៀកបំពាក់សម្ភារៈសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកកម្ពុជាវិញ មានដូចជា រថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

\* កម្ពុជាទទួលបានចំណូលពីការនាំចេញកង់ ចំនួន ៤១៦.៨៤៧.៨៨៧ដុល្លារអាមេរិក កើនឡើង២៤,៥៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានចំនួន ៣៣៤.៦៧៤.១៥៩ដុល្លារអាមេរិក។ ទីផ្សារគោលដៅដែលកម្ពុជានាំចេញកង់ រួមមាន៖ សហរដ្ឋអាមេរិក, អាស្ត្រីម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា ។ល។

\* កម្ពុជាបាននាំចេញស្រូវ-អង្ករ ក្នុងបរិមាណសរុប ២.៧២៦.៥៩៧តោនក្នុងតម្លៃ ៦៨៥,១៥ លានដុល្លារ។ ក្នុងនោះការនាំចេញស្រូវមានបរិមាណ ២.៣៨៣.១៥០ តោនកើនឡើង ៨៥,៩៣ % ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ និងការនាំចេញអង្ករមានបរិមាណ ៣៤៣.៤៤៧តោនធ្លាក់ចុះ២៣,៣៧%ធៀបនឹងរយៈពេលដូចគ្នាមាន ៤៤៨.២០៣ តោន ។



\* អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធបានជាង១.៥២០លានដុល្លារស្មើនឹង៦៤,២%នៃច្បាប់ហិរញ្ញវត្ថុ។ មូលហេតុដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលមិនគ្រប់ដោយសាររថយន្តឯកជន ដែលជ្រកក្រោមស្លាកលេខ រដ្ឋ,ខ.ម,ន.ប,ស្លាកលេខក្លែងក្លាយ និងរថយន្តមានស្លាកលេខស៊ីវិល តែគ្មានពន្ធនាំចូល។

\* អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបាន ១.៩០៩,២៧ លានដុល្លារថយចុះ ១៥១,៣ លានដុល្លារ ស្មើនឹង -៧,៣៤ ភាគរយធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ ២០២០។ ចំណូលនេះ គឺស្មើនឹង ៨៥,១២ ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ។

ហេតុផលដែលធ្វើឱ្យការប្រមូលពន្ធដារធ្លាក់ចុះ គឺការផ្ទុះឡើងនៃព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈ ដែលបណ្តាលឱ្យសកម្មភាពអាជីវកម្មធ្លាក់ចុះ ពិសេសក្នុងត្រីមាសទី២ ឆ្នាំ ២០២១ ។

\* កំពង់ផែស្វយ័តភ្នំពេញ បានរកចំណូលក្រោយសវនកម្មសរុបបានចំនួន ១៩លានដុល្លារ ដែលកើនឡើង ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ ក្នុងនោះ ចំណូលបានពីប្រតិបត្តិការផែមានចំនួន១៥,៣លានដុល្លារចំណូលពីអាជ្ញាធរផែ ២,៤លានដុល្លារចំណូលពីសេវាកម្មផ្សេងៗ ០,១៥៥លានដុល្លារ និងចំណូលផ្សេងៗ ១,៦លានដុល្លារ។

## I. លទ្ធផលការងារបង្កបង្កើនផលដំណាំដូរស្បៀង ឆ្នាំ ២០២១ គិតត្រឹម ថ្ងៃទី ២២ ខែកញ្ញា

### ១. ការងារដាំដុះ

ក. លទ្ធផលការងាររៀបចំដីសម្រេចបានចំនួន ២.៨២៤.៥៨០ ហិ.ត ក្នុងនោះភ្ជួររាស់ដោយគោក្របីចំនួន ១៦.៦២៤ ហិ.ត ស្មើនឹង ០,៥៩% និងដោយគ្រឿងយន្តចំនួន ២.៨០៧.៩៥៦ ហិ.ត ស្មើនឹង ៩៩,៤១% លើសឆ្នាំមុន ៧៩.៣១៨ ហិ.ត ។

ខ. សាបបានសរុបចំនួន ១២.៣៩២ ហិ.ត តិចជាងឆ្នាំមុនចំនួន ៣.១៦២ ហិ.ត ។

គ. លទ្ធផលស្ទូង និងព្រោះសម្រេចបានចំនួន ២.៨០០.៣៦៤ ហិ.ត ស្មើនឹង ១០៧,៣៣% នៃផែនការ ២.៦០៩.០៦៥ ហិ.ត លើសឆ្នាំមុន ១១០.៤៦៩ ហិ.ត និងស្រូវតាមប្រភេទរួមមាន៖ ស្រូវស្រាលចំនួន ៩៦៣.១៣៦ ហិ.ត លើសឆ្នាំមុន ១៤១.៧១២ ហិ.ត, ស្រូវកណ្តាលចំនួន ១.៣៤៦.៧៦៨ ហិ.ត តិចជាងឆ្នាំមុន ២៥.៩០២ ហិ.ត, ស្រូវធ្ងន់ចំនួន ៤៨៨.២០២ ហិ.ត លើសឆ្នាំមុន ៤.៣៤៥ ហិ.ត, ស្រូវចម្ការចំនួន ១៩.៦១២ ហិ.តលើសឆ្នាំមុន ១.១១៦ ហិ.ត, ស្រូវឡើងទឹកចំនួន ២២.៦៤៦ ហិ.ត តិចជាងឆ្នាំមុន ១០.៨០២ ហិ.ត។

### ២. ល្បឿនការងារប្រមូលផលស្រូវស្រាលដើមរដូវស្បៀងឆ្នាំ ២០២១

ការងារប្រមូលផលស្រូវស្រាលដើមរដូវសម្រេចបានចំនួន ៥៤២.១៧០ ហិ.ត លើផ្ទៃដីអនុវត្តស្រូវស្រាល សរុប ៩៦៣.១៣៦ ហិ.ត ដោយទទួលបានបរិមាណផលសរុប ចំនួន ២.១៦១.១២៤ តោន លើសឆ្នាំមុនចំនួន៦៣៧.០៩២តោន។ ទិន្នផលគិតជាមធ្យម ៣,៩៨៦ តោន/ហិ.ត ។

### II. ល្បឿនការងារបង្កបង្កើនផលដំណាំសាករម្បកម្មនិងដំណាំឧស្សាហកម្ម រដូវស្បៀង ឆ្នាំ ២០២១

ក. ផ្ទៃដីដំណាំសាករម្បកម្ម ( ពោតស ដំឡូងមី បន្លែគ្រប់មុខ ម្ទេស ឌីឡីក ) អនុវត្តបានចំនួន ៥៥.៣៨៨ ហិ.ត ស្មើនឹង ១០៣,១៧% នៃផែនការ ៥៣.៦៨៦ ហិ.ត តិចជាងឆ្នាំមុន ៩.០៥៨ ហិ.ត ។

ខ. ផ្ទៃដីដំណាំឧស្សាហកម្ម ( ពោតក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែងសៀង ល្ង អំពៅ ក្រចៅ ឈូក ) អនុវត្តបានចំនួន ៧៨២.៩០៦ ហិ.ត ស្មើនឹង ៩៥,៤៨% នៃផែនការ ៨១៩.៩៨៩ ហិ.ត លើស ឆ្នាំមុន ៨.០៩៤ ហិ.ត ។

# កិច្ចប្រជុំគណៈយោសនាអប់រំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនិស្តវៀតណាម ផ្តល់គុណប្រយោជន៍សំខាន់ដល់ការងារសតិអារម្មណ៍ក្នុងជំនាត់ការលម្អិតប្រយុទ្ធ



នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **សាវ ស៊ីនធី** សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈយោសនាអប់រំគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូគណៈយោសនាអប់រំ ចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម **ឡឿង ត្រួត ខា** លេខាធិការ និងជាប្រធានគណៈយោសនាអប់រំមជ្ឈមណ្ឌលកុម្មុយនិស្តវៀតណាមតាមប្រព័ន្ធវីដេអូ។

ថ្ងៃក្នុងឱកាសនោះ ឯកឧត្តម **ឡឿង ត្រួត ខា** លេខាធិការ និងជាប្រធានគណៈយោសនាអប់រំមជ្ឈមណ្ឌលកុម្មុយនិស្តវៀតណាម បានគូសបញ្ជាក់ថាទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរត្រូវបានពង្រឹង និងពង្រីកកតិកាលប័ណ្ណលើគ្រប់វិស័យនៅក្នុងរយៈពេលកន្លងមកនេះ។ នៅក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំកំពូលនៃបក្ស និងរដ្ឋប្រទេសទាំងពីរតែងបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់តាមរយៈទូរស័ព្ទ និងការជួបផ្ទាល់ ហើយបានបញ្ជាក់ច្បាស់នូវការបន្តថែរក្សាពូជព្រំទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំឡើង។ ឯកឧត្តមបានជូនព័ត៌មានអំពីចំណុចសំខាន់ៗមួយចំនួននៃសភាពការណ៍វៀតណាមក្នុងឆ្នាំ ២០២១ ថា ទោះបីត្រូវជួបនឹងការលំបាកយ៉ាងច្រើន ជាពិសេសការជះឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ មកលើការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនយ៉ាងណាក្តី ក៏ស្ថិតក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមបន្តសម្រេចបានលទ្ធផលជាវិជ្ជមានលើគ្រប់វិស័យ។ ក្នុងបរិបទនេះ ភារកិច្ចរបស់គណៈយោសនាអប់រំវៀតណាម គឺបន្តសិក្សាស្រាវជ្រាវរៀនសូត្រ និងយោសនាអំពីសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ទាំងក្នុងជួរកម្មាភិបាលទាំងក្នុងជួរប្រជាជន លើកម្ពស់ការយល់ដឹងអំពីមាតិកាអភិវឌ្ឍប្រទេសឈានឡើងសង្គមនិយម និងការពារមាតុភូមិ កសាងវប្បធម៌ និងធនធានមនុស្ស និងបន្តជំរុញការកសាងបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។ ឯកឧត្តមបានផ្តោតសារៈសំខាន់ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈយោសនាអប់រំនៃគណបក្សទាំងពីរក្នុងពេលបច្ចុប្បន្ន និងតទៅមុខទៀត តាមទិសដៅនានា ស្របទៅនឹងមុខងារ ភារកិច្ចរបស់គណៈយោសនាអប់រំនីមួយៗ។

ថ្ងៃក្នុងឱកាសនោះ ឯកឧត្តម **សាវ ស៊ីនធី** សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈយោសនាអប់រំគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានធ្វើការកត់សម្គាល់ថា កិច្ចប្រជុំនាពេលនេះ បានប្រព្រឹត្តឡើងបន្ទាប់ពីជំនួបកំពូលនៃថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរ គណបក្សកុម្មុយនិស្តវៀតណាម គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលបានប្រព្រឹត្តទៅដោយជោគជ័យកាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ នៅរដ្ឋធានីហាណូយ។ ឯកឧត្តមមានជំនឿថា កិច្ចប្រជុំនេះនឹងផ្តល់គុណប្រយោជន៍ដ៏សំខាន់ដល់ការលើកកម្ពស់ការយល់ដឹងអំពីការងារសតិអារម្មណ៍ក្នុងជំនាត់ការលម្អិតប្រយុទ្ធ ការពង្រឹងទំនាក់ទំនងរវាងគណៈយោសនាអប់រំនៃគណបក្សទាំងពីរ និងការរួមចំណែកក្នុងការថែរក្សាពូជព្រំទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ តាមស្មារតី **អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរឹងមាំ និងយូរអង្វែង**។ អំពីសភាពការណ៍កម្ពុជា ឯកឧត្តមបានគូសបញ្ជាក់ថា នៅឆ្នាំ ២០២០ ដោយសារការរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមាន-៣,១%។ ប្រឈមស្ថានភាពនេះ រាជរដ្ឋាភិបាល កម្ពុជាដឹកនាំដោយ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើនជុំ (មកដល់ពេលនេះមាន ៩ជំរុំហើយ)

ប្រកបដោយប្រសិទ្ធភាពក្នុងការជួយរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅប្រជាជន។ នៅចុងឆ្នាំ ២០២០ អាស្រ័យដោយការគ្រប់គ្រងបានល្អលើជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤% ។ ប៉ុន្តែការផ្ទុះឡើងវិញជាថ្មីក្នុងទ្រង់ទ្រាយធំនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ចាប់ពីដើមឆ្នាំមក បានធ្វើឱ្យកំណើនសេដ្ឋកិច្ចឆ្នាំនេះអាចសម្រេចបានប្រមាណ២,៤%ប៉ុណ្ណោះ។ ចំពោះមុខនេះ ទន្ទឹមនឹងការខិតខំលើកស្ទួយកំណើនសេដ្ឋកិច្ច និងការរក្សាលំនឹងនៃជីវភាពរស់នៅរបស់ប្រជាជន រាជរដ្ឋាភិបាលកំពុងបន្តប្រមូលផ្តុំយ៉ាងខ្លាំងលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយកំណត់យកវិធានការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ គូបផ្សំនឹងវិធានការផ្សេងៗទៀត ដូចជា វិធានការ ផ្នែករដ្ឋបាល សុខាភិបាល និងច្បាប់ ។ ក្នុងពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏ត្រូវត្រៀមយ៉ាងម៉ត់ចត់នូវការងារធំៗជាច្រើនទៀត ក្នុងនោះក៏រួមមាន ការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នៅ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ និងការបោះឆ្នោតសាលាថ្នាក់ជាតិ ឆ្នាំ ២០២៣។ ឯកឧត្តមបានជម្រាបជូនអំពីលទ្ធផលដ៏ល្អប្រសើរនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជន ហើយតាមរយៈលទ្ធផលនេះ កម្ពុជានឹងបង្កើតបានភាពស្តុកស្តម្ភដើម្បីឈានទៅបើកឡើងវិញសកម្មភាពសេដ្ឋកិច្ចសង្គមឱ្យបានពេញលេញជាដំបូងៗតាមគន្លងប្រក្រតីកម្មថ្មី។

ឯកឧត្តម **សាវ ស៊ីនធី** សម្តែងការជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ភ្លឺស្វាងរបស់បក្សកុម្មុយនិស្តវៀតណាម ដែលមានឯកឧត្តម **ឡឿង ត្រួត ខា** ជាអគ្គលេខា រដ្ឋាភិបាល និងប្រជាជនវៀតណាម នឹងសម្រេចបានជោគជ័យធំៗថ្មីទៀត ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ ឆ្ពោះទៅសម្រេចគោលដៅ**ប្រជាជនវៀតណាមមានជីវភាពធូរធារ ប្រជាធិបតេយ្យ សមភាព អរិយធម៌ ប្រទេសវៀតណាមរឹងមាំ និងសម្បូររុងរឿងនៅឆ្នាំ ២០៤៥**។ ព្រមជាមួយនោះ ឯកឧត្តមបានលើកអំពីភារកិច្ចសំខាន់ៗចំពោះមុខនៃការងារយោសនាអប់រំ ក្នុងទិសដៅថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការជំរុញកំណើនសេដ្ឋកិច្ច និងការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតក្នុងឆ្នាំ ២០២២។

កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាលើការអនុវត្តតួនាទីរបស់គណៈយោសនាអប់រំធ្វើជាសេនាធិការជូនគណបក្សលើការងារអប់រំនយោបាយសតិអារម្មណ៍, អំពីខ្លឹមសារ វិធីសាស្ត្រនៃការយោសនា និងផ្សព្វផ្សាយ, ការតម្រង់ទិសសារព័ត៌មាន, ការយោសនាអប់រំអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការតស៊ូវាយបកលើការយោសនារបស់ពួកអមិត្តដែលប្រឆាំងនឹងទំនាក់ទំនងកម្ពុជា-វៀតណាម។

គណៈយោសនាអប់រំនៃគណបក្សទាំងពីរបានឯកភាពគ្នា លើទិសដៅនៃកិច្ចសហប្រតិបត្តិការតទៅមុខទៀតជាអាទិ ការបន្តជួបប្រជុំរវាងថ្នាក់ដឹកនាំនៃគណៈយោសនាអប់រំទាំងពីរ, ការផ្លាស់ប្តូរគណៈប្រតិភូសិក្សាស្រាវជ្រាវក្រោយពេលជំងឺកូវីដ-១៩បានស្រាកស្រាន្ត ការលើកកម្ពស់ការអប់រំមន្ត្រី សមាជិកបក្ស និងប្រជាជនជាប្រចាំអំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងវាយបកយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ការយោសនាអកុសលដែលវាយប្រហារមកលើចំណងមិត្តភាពកម្ពុជា-វៀតណាម។

ជំនួបប្រជុំរវាងគណៈយោសនាអប់រំនៃប្រទេសទាំងពីរ បានបញ្ចប់ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយផ្តែផ្កា ។



# ឯកឧត្តម ម៉ែម ម៉ីនហេង ៖ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសុខុមាលភាពរបស់ប្រជាជន



ឯកឧត្តមសាស្ត្រាចារ្យ ម៉ែម ម៉ីនហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីគណបក្សកុម្មុយនីស្តចិន សន្ទនាជាមួយបណ្តាគណបក្សនយោបាយនៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តមសាស្ត្រាចារ្យ **ម៉ែម ម៉ីនហេង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីគណបក្សកុម្មុយនីស្តចិន សន្ទនាជាមួយបណ្តាគណបក្សនយោបាយនៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ក្រោមប្រធានបទ **“ពង្រឹងកិច្ចសហប្រតិបត្តិការនៃ បណ្តាគណបក្សនយោបាយ ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច”** ដែលដឹកនាំដោយឯកឧត្តម Wang Weiping សមាជិកអចិន្ត្រៃយ៍និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិ Zhuang Guangxi ដោយមានការចូលរួមពីសមាជិកសមាជិកាគណបក្សនយោបាយនានានៃប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងប្រមាណ ៣០០នាក់ នៃគណបក្សនយោបាយចំនួន៤០ មកពីប្រទេសចំនួន១៦ តាមរយៈប្រព័ន្ធវីដេអូ។

ថ្ងៃនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមសាស្ត្រាចារ្យ **ម៉ែម ម៉ីនហេង** បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន គឺជាកិច្ចសហការរវាងបក្សកុម្មុយនីស្តចិន រដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនជាមួយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសុខុមាលភាពនៃប្រជាជនរបស់ប្រទេសយើងទាំងពីរប្រកបដោយលទ្ធផលជាទីមោទនៈ។ ឯកឧត្តមបានលើកឡើងថាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កម្ពុជាទទួលបានលទ្ធផលវិជ្ជមានក្នុងការងារប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ លទ្ធផលនេះ បានចេញរូបរាងឡើងដោយសារការប្រើយន្តការនៃការឆ្លើយតបទាំងស្រុងរបស់រាជរដ្ឋាភិបាល បូកផ្សំនឹងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់ទិសទីនិងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងប៊ុនប្រសព្វទន់ភ្លន់ និងទាន់ពេលវេលា។ ឯកឧត្តមបានបន្តថា ក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រ កិច្ចសហ-

ប្រតិបត្តិការអន្តរជាតិក្នុងការស្វែងរកវ៉ាក់សាំង និងឱសថសម្រាប់ព្យាបាលនិងការពារការឆ្លងមេរោគកូវីដ-១៩ បានដើរតួនាទីជាគន្លឹះយ៉ាងសំខាន់ក្នុងការជួយដល់ប្រទេសកម្ពុជាសម្រេចបាននូវលទ្ធផលដូចពេលបច្ចុប្បន្ន។

ឯកឧត្តមសាស្ត្រាចារ្យ **ម៉ែម ម៉ីនហេង** បានលើកឡើងថា ដោយមានការសម្រេចចិត្តយុទ្ធសាស្ត្រ ដ៏ត្រឹមត្រូវរបស់**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** កម្ពុជាបានសម្រេចយកមិត្តចិនធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា និងកំណត់យកប្រភពផ្សេងៗទៀត ជាប្រភពគាំទ្រ។ ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ បូកផ្សំនឹងកិច្ចសហការល្អរបស់មិត្តចិន បានជួយឲ្យកម្ពុជាសម្រេចដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ តាមគោលដៅកំណត់របស់ខ្លួន។ គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ប្រជាជនកម្ពុជាដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ ចំនួន ៩៦,៦៧% បានទទួលវ៉ាក់សាំងកូវីដ-១៩ និងកុមារ និងយុវវ័យមានអាយុពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ចំនួន ៨៦,២៩% បានទទួលវ៉ាក់សាំងកូវីដ-១៩។ ឯកឧត្តម **ម៉ែម ម៉ីនហេង** បានបញ្ជាក់ទៀតថា ការសម្រេចបាននូវលទ្ធផល យ៉ាងគាប់ប្រសើរនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ មិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ជាពិសេសមិត្តចិន។ ការយកចិត្តទុកដាក់ខ្ពស់ពីបក្ស និងរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនដល់បក្សរដ្ឋ និងប្រជាជនកម្ពុជា បានធ្វើឲ្យកម្ពុជាមានទំនុកចិត្តខ្ពស់ក្នុងការប្រយុទ្ធនឹងការរាលដាលនៃមេរោគដ៏កាច់សាហាវនេះ។

ក្នុងឱកាសនោះ ឯកឧត្តម **ម៉ែម ម៉ីនហេង** បានធ្វើការគូសបញ្ជាក់ថា ការងារស្រាវជ្រាវរកប្រភពរបស់មេរោគកូវីដ-១៩ គឺជាការងារវិទ្យាសាស្ត្រសុទ្ធសាធ។ កម្ពុជាគាំទ្រក្នុងការស្វែងរកប្រភពនៃមេរោគនេះតាមបែបវិទ្យាសាស្ត្រ និងប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់ឧបាយកលនយោបាយលើលទ្ធផលវិទ្យាសាស្ត្រ (political manipulation) និងការដាក់បន្ទុកដល់អ្នកដទៃដោយគ្មានភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់។

# ការបើកដំណើរការសាលារៀនឡើងវិញ ជាចំណុចចាប់ផ្តើមដ៏ល្អមួយសម្រាប់វិស័យអប់រំនៅកម្ពុជា



បន្ទាប់ពី «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្មៈ» ដែលបានធ្វើឲ្យវិស័យជាច្រើនទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងនោះវិស័យអប់រំក៏បានប្រឈមយ៉ាងខ្លាំង រហូតដល់បិទសាលារៀននៅទូទាំងប្រទេស ។

ដោយសារការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាមានការថមថយចុះទើបនៅថ្ងៃទី ១៣ ខែកញ្ញា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ឲ្យបើកដំណើរការសាលារៀនឡើងវិញ ដោយត្រៀមរៀបចំបន្ទប់ពិនិត្យសុខភាពមួយនៅតាមសាលារៀន និងត្រៀមសម្ភារសម្រាប់សង្គ្រោះបន្ទាន់ផ្សេងៗក្នុងករណីកើតឡើងចំពោះសិស្ស និងគ្រូជាយថាហេតុណាមួយ ។ ដើម្បីឲ្យការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពចំពោះសិស្ស និងគ្រូ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនទាំងអស់ត្រូវរៀបចំឲ្យមានអ្នកជំនាញផ្នែកសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដោយកំណត់សមាសភាពភារកិច្ចឲ្យបានច្បាស់លាស់ និងត្រូវតាមដានសុខភាពផ្លូវចិត្តរបស់សិស្សផងដែរ ។ គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ត្រូវសហការជាមួយអ្នកពាក់ព័ន្ធនិងកៀរគរធនធានសម្រាប់អនុវត្តកម្មវិធីលើកកម្ពស់សុខភាពសិក្សានៅតាមសាលារៀន ។ ជាមួយគ្នានេះ សាលារៀនត្រូវស្វែងរកជំនួយពីអ្នកឯកទេសវិកលវិទ្យា និងអ្នកចិត្តសាស្ត្រដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល ។ សិស្ស និងគ្រូ គឺត្រូវបង្ហាញប័ណ្ណសម្គាល់ចាក់វ៉ាក់សាំងកូវីដ-១៩ មកសាលារៀន ។ ចំពោះសិស្ស និងគ្រូដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងណែនាំដល់ពួកគេបន្តការសិក្សា និងបង្រៀនតាមអនឡាញវិញ ។ ការចូលរៀនក្នុងថ្នាក់ សិស្សម្នាក់ៗត្រូវរក្សាគម្លាតពីគ្នា ហើយគ្រូ និងឪពុកម្តាយ ឬអាណាព្យាបាលសិស្ស ត្រូវរៀបចំវេជ្ជប័ណ្ណប្រមាណ នៃចំណីផ្ទះឲ្យកូនឲ្យហើយរាល់ពេលបរិភោគអាហារ ឬចំណីផ្សេងៗ គឺមិនត្រូវចែកគ្នាឡើយ។

ក្នុងករណីមានផ្ទះជំងឺកូវីដ-១៩ក្នុងសាលារៀន ក្រសួងអប់រំបានផ្តល់សិទ្ធិឲ្យគ្រឹះស្ថានសិក្សានីមួយៗផ្អាកសាលារៀននោះ ។ សូមបញ្ជាក់ថាសាលារៀនក្នុងរាជធានី ខេត្តមួយចំនួន ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ។ ក្នុងនោះសាលារៀនក្នុងខេត្តព្រះសីហនុបើកដំណើរការមុនគេ គឺចាប់ពីថ្ងៃទី១៣ ខែកញ្ញា ប៉ុន្តែបើកតែចំនួន៥សាលារៀនប៉ុណ្ណោះ។ សាលារៀនក្នុងរាជធានីភ្នំពេញ កណ្តាល ពោធិ៍សាត់ និងព្រៃវែងបើកដំណើរការនៅថ្ងៃទី១៥ ខែកញ្ញា ដូចគ្នា ។ សម្រាប់សាលារៀន ក្នុងខេត្តកំពង់ចាម បើកដំណើរការនៅថ្ងៃទី២០ ខែកញ្ញា ។ សាលារៀនក្នុងខេត្តទាំង៥នេះ គឺភាគច្រើនបើកទទួលសិស្សចាប់ពីថ្នាក់ទី៧ ដល់ទី១២ប៉ុណ្ណោះ។ ចំណែកសាលារៀនក្នុងខេត្តដទៃទៀតគឺកំពុងតែស្ថិតក្នុងការត្រួតពិនិត្យ និងវាយតម្លៃពីអភិបាលខេត្តនីមួយៗ។

**សម្តេចតេជោ ហ៊ុន សែន** ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅវិមានសន្តិភាពថា សាលារៀនចំនួន២៦៤១ នៅទូទាំងប្រទេសត្រូវបានបើកដំណើរការឡើងវិញហើយ ក្នុងនោះថ្នាក់មត្តេយ្យមានចំនួន១៥៣ បឋមសិក្សាមានចំនួន១៥០០ អនុវិទ្យាល័យមានចំនួន៧១៦ និងវិទ្យាល័យមានចំនួន២៧២សាលា...។ សម្តេចតេជោ មានប្រសាសន៍ថា យោងតាមរបាយការណ៍របស់ឯកឧត្តម **ហង់ ជួនណារុន** រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានសាលារៀនចំនួន ២៦៤១សាលាបានបើកដំណើរការ ក្រោមអភិប្រឹក្សានៃការបើកសាលារៀនឡើងវិញដែលមានដូចជា៖ **ទីជនបទដែលមានហានិភ័យទាប គ្រឹះស្ថានសិក្សាគ្រប់កម្រិតអាចបើកដំណើរការវិញបាន ដោយអនុវត្តរៀនតាមបណ្តុំ និងមិនលើសពី១៥នាក់ក្នុងអំឡុងពេលសិក្សា ដោយត្រូវគោរពតាមស្តង់ដារប្រតិបត្តិរបស់ក្រសួងអប់រំ(SOP) និងគោលការណ៍របស់ក្រសួងសុខាភិបាល។ ជាមួយគ្នានោះ អាជ្ញាធររាជធានី-ខេត្ត និងស្ថាប័ន ពាក់ព័ន្ធត្រូវគោរពតាមគោលការណ៍នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ទាក់ទិននឹងការបើកឡើងវិញនៃវិស័យអប់រំនេះដែរសម្តេចតេជោ **ហ៊ុន សែន** បានដាក់ចេញនូវគោលការណ៍ដាក់លាក់សំខាន់ៗចំនួន៥ រួមមាន៖ **ទី១.** នៅជនបទដែលគ្មានហានិភ័យ ឬមានហានិភ័យទាប គ្រឹះស្ថានសិក្សាគ្រប់កម្រិត អាចបើកដំណើរការបាន ដោយអនុវត្តរៀនតាមបណ្តុំ មិនលើស១៥នាក់ ដោយគោរពតាមស្តង់ដារប្រតិបត្តិរបស់ក្រសួងអប់រំយុវជន និងកីឡា និងគោលការណ៍របស់ក្រសួងសុខាភិបាល **ទី២.** នៅតំបន់មានហានិភ័យមធ្យម ដែលផ្តល់លទ្ធភាពដល់សិស្សថ្នាក់ទី៩ និងទី១២ **ទី៣.** នៅតំបន់ដែលមានហានិភ័យខ្ពស់ គឺត្រូវរៀនតាមអនឡាញពីចម្ងាយ **ទី៤.** ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា, តំណាង**



ទិដ្ឋភាពទូទៅនៃដំណើរការរៀន និងបង្រៀនតាមបណ្តុំគ្រឹះស្ថានសិក្សា សាធារណៈនៅតាមភូមិសាស្ត្រដែលមានហានិភ័យទាប

មាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយទ្រទ្រង់សាលា ឬសម្រេចថា ត្រូវបិទសាលាបន្ទាប់ពីមានករណីឆ្លង ទី៥. បន្តត្រួតពិនិត្យតាមដាន អ្នកជំងឺថ្មី និងប្រភពនៃការឆ្លង ដើម្បីចៀសវាងការឆ្លងចូលសាលារៀន។

**តមកពីទំព័រទី ១០**

ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារៈសំខាន់ណាស់ក្នុងការជួយ ឱ្យប្រជាពលរដ្ឋមានអង្គបដិបត្តិវិធានការប្រយុទ្ធប្រឆាំង នឹងជំងឺ កូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយ កាត់បន្ថយការរីករាលដាលជំងឺផងដែរ។

**សម្តេចតេជោ ហ៊ុន សែន** បានបញ្ជាក់ទៀតថា ចំពោះរឿងវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដែលបាននាំយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ជាង ១១លាននាក់គឺជាមរតក ដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលយើង របស់ គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល របស់អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ។ នេះជាមរតកដ៏ណាស់ ។ ពិតមែនតែខ្ញុំ មានតួនាទីសម្រេច អ្វីៗទាំងអស់ ក៏ប៉ុន្តែប្រសិនបើគ្មានព្រះរាជតម្រិះ គ្មានការគាំទ្រពី ព្រះមហាក្សត្រ គ្មានការគាំទ្រពីហ្លួងម៉ែទេ កិច្ចការរបស់យើងមិនបាន ឈានដល់ដំណាក់កាលជ្រៅជ្រះប៉ុណ្ណោះទេ ។ ប៉ុន្តែព្រះអង្គបានព្រះរាជទានព្រះរាជទ្រព្យចូលរួម ទិញវ៉ាក់សាំង ចូលរួមទិញមន្ទីរពេទ្យ និងចូលរួម ដំណើរការនានាទាក់ទងនឹង ការប្រឆាំងនឹងជំងឺ កូវីដ១៩ ។ មរតកវ៉ាក់សាំងនេះ ជាមរតករបស់ ប្រទេសជាតិរបស់យើង ហើយនៅក្នុងរជ្ជកាល ព្រះរាជា **ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រងព្យា**។

ចំពោះបញ្ហានយោបាយវិញ **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា អ្នកទាក់ទងជាមួយ ចលនាប្រដាប់អាវុធ និងការបង្កើតរដ្ឋាភិបាល ក្រៅប្រទេស ត្រូវចាប់ខ្លួនតែម្តង ព្រោះនេះជាក្រុម

សម្តេចតេជោបានថ្លែងទៀតថា ប្រសិនបើសភាព- ការណ៍ល្អយើងគ្រប់គ្រងជំងឺកូវីដ១៩ បានល្អយើងនឹង បើកដំណើរការ សកម្មភាពសេដ្ឋកិច្ចឡើងវិញគ្រប់ វិស័យ ។

ដោយឡែក នៅថ្ងៃទី ១៧ កញ្ញា នេះដែរ យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ក៏បានបើកដំណើរការ តាមមណ្ឌលចាក់វ៉ាក់សាំងមួយចំនួននៅតាមរាជធានី- ខេត្តផងដែរ ដើម្បីឱ្យក្មួយៗរៀននៅសាលាបឋមសិក្សា អាចចូលរៀនវិញបាននាពេលខាងមុខបន្ទាប់ពីពួកគេ ចាក់ដូសទី២រួចរាល់ និងមានកងការពារក្នុងខ្លួន អាចទប់ទល់ជាមួយមេរោគកូវីដ-១៩បាន ។ ទោះ យ៉ាងណា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តាំឆ្លើដល់ ក្មួយៗកុមារទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធាន ការពាររបស់ក្រសួងសុខា-ភិបាល និងអនុវត្តឱ្យបានពេញលេញនូវវិធានការ ៣ការពារ និង៣កុំដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ មកខ្លួន ឯងផង និងការចម្លងទៅក្រុមគ្រួសារនិងអ្នកដទៃផ្សេងទៀត ។

ឧទ្ទាហរណ៍ប្រដាប់អាវុធដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែល កើតចេញពីការបោះឆ្នោតរបស់ប្រជាជនកម្ពុជា ។ **សម្តេចតេជោ ហ៊ុន សែន** ក៏បានត្រៀមរំលឹកដាស់តឿនដល់អ្នកវិភាគ កុំឱ្យធ្វើការវិភាគ របស់ខ្លួនហួសព្រំដែនកំណត់ដែលប្រាសចាកពីច្បាប់កំណត់ ពោលគឺ មិនត្រូវធ្វើការវិភាគណាមួយដែលបន្តលំបាកនូវបទល្មើសនោះឡើយ ។ ជាមួយគ្នានេះ **សម្តេចតេជោ ហ៊ុន សែន** បានរំលែនាំឱ្យគណៈ- កម្មការចាក់វ៉ាក់សាំង សិក្សាអំពីការចាក់វ៉ាក់សាំងដល់កុមារអាយុ៣ ទៅ ៦ឆ្នាំ ដែលមានប្រមាណជាង ៩១ម៉ឺននាក់នៅកម្ពុជា ខណៈដែល ពួកគេត្រូវចូលរៀនថ្នាក់មត្តេយ្យ។ **សម្តេចតេជោ** ក៏បានប្រកាសរួមគ្នា តែម្តងជាមួយនឹងការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី៦ ឆ្នាំដល់១២ ឆ្នាំ និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូន ដល់ប្រជាពលរដ្ឋកម្ពុជាចាប់ពីពេលនេះតទៅ ។



# កម្ពុជាកំពុងរៀបចំផែនការ ដើម្បីឈានទៅបើកទទួល ទេសចរណ៍សុវត្ថិភាព



ឯកឧត្តម ខេង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញបើកសន្និបាត បូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ទោះបីជាមកដល់ពេលនេះតំបន់ទេសចរណ៍សំខាន់ៗជាច្រើនមិនទាន់ ត្រូវបានបើកឡើងវិញ ដោយសារតែការអនុវត្តនូវវិធានការបង្ការនិង ទប់ស្កាត់ការរាលដាលជំងឺឆ្លងកូវីដ១៩ ក៏ដោយ ក៏រយៈពេលច្រើន ខែចុងក្រោយនេះវិស័យទេសចរណ៍ក្នុងស្រុកហាក់ដើមឡើងវិញបន្តិច ម្តងៗហើយ ។

មកដល់ពេលនេះមន្ទីរទេសចរណ៍រាជធានី-ខេត្ត បាននិងកំពុងខិតខំ ជំរុញការអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរ និងនីតិវិធី ស្តង់ដារអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០២១កន្លងទៅ ដើម្បីធានាការបើកដំណើរ ការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ពិសេសជំរុញចលនា ទេសចរណ៍ផ្ទៃក្នុងនាឱកាសកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងត្រៀមលក្ខណៈ ទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។

កាលពីដើមខែកញ្ញា ឯកឧត្តមបណ្ឌិតសភាចារ្យ **អូន ឈ័ន្ទមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្ត្រវិធានការបើកទទួលទេសចរណ៍សុវត្ថិភាព» ។ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ» នេះមានគោលបំណងដាក់ចេញនូវ គោលការណ៍រួមដើម្បីជំរុញឱ្យការបើកទទួលទេសចរអន្តរជាតិឡើងវិញ នេះ អាចរក្សាបាននូវតុល្យភាពរវាងដង្ហើមសង្គម-សេដ្ឋកិច្ច និងដង្ហើម សុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ។ សេចក្តីព្រាង «ផែនការ យុទ្ធសាស្ត្រវិធានការបើកទទួលទេសចរណ៍សុវត្ថិភាព» នេះបានផ្តោត លើគោលដៅចំនួនបួនរួមមាន៖ ១-ការទទួលបានភ្ញៀវទេសចរពីប្រភព ទីផ្សារដែលមានសក្តានុពលមានសុវត្ថិភាព និងមានហានិភ័យទាប សម្រាប់គោលដៅទេសចរណ៍កម្ពុជា ២-ការគ្រប់គ្រងវប្បធម៌វិទ្យាទេសចរ អន្តរជាតិ ដើម្បីបង្ការ និងគ្រប់គ្រងនូវការហូរចូលនៃមេរោគកូវីដ-១៩

និងប្រភេទមេរោគបំប្លែងថ្មីៗ ៣-ការពង្រឹងនូវភាពទាក់ទាញ និង គុណភាពសេវាកម្មទេសចរណ៍របស់កម្ពុជាតាមគន្លងប្រក្រតីភាពថ្មី និង ៤-បង្កើនទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមករវាងប្រភពទីផ្សារ និងគោលដៅទេសចរណ៍កម្ពុជា ។

ក្នុងសន្និបាតបូកសរុបការងារ ទេសចរណ៍ផ្ទៃក្នុងបូកសរុបការងារ រយៈពេល ៩ខែនៃឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត ដែលបានប្រារព្ធ កាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១ កន្លងទៅ ឯកឧត្តម **ខេង ខុន** រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលនៃ



គោលដៅទេសចរណ៍នៅតាមខេត្តមួយចំនួន ដែលជាសញ្ញាកាន់តែវិជ្ជមាននៃចលនាទេសចរណ៍ផ្ទៃក្នុង

វិបត្តិជំងឺឆ្លងកូវីដ-១៩ ទេសចរណ៍ផ្ទៃក្នុងត្រូវបានអ្នកជំនាញលើ សកលលោក ជាពិសេសអង្គការទេសចរណ៍ពិភពលោក (UNWTO) ចាត់ទុកថាជាឧបករណ៍ដ៏មានប្រសិទ្ធភាព និងប្រកបដោយសក្តានុពល មួយនៅក្នុងការស្តារសេដ្ឋកិច្ចនិងសង្គមឡើងវិញ និងជាពិសេសចូលរួម ក្នុងការសម្រួល និងទ្រទ្រង់ដល់ដំណើរការអាជីវកម្មនៅក្នុងឧស្សាហកម្ម ទេសចរណ៍។ ជាក់ស្តែងវិស័យទេសចរណ៍កម្ពុជា ក៏មិនខុសគ្នាពីបណ្តា ប្រទេសដទៃលើសកលលោកដែរដែលត្រូវពឹងផ្អែកលើទេសចរណ៍ផ្ទៃក្នុង ដើម្បីស្រោចស្រង់សេដ្ឋកិច្ចនិងស្ថានភាពទេសចរណ៍ឡើងវិញ។ កម្ពុជា ទទួលបានទេសចរណ៍ផ្ទៃក្នុងចំនួន ៩លាននាក់ នៅក្នុងឆ្នាំ២០២០ ថយចុះ២០% ធៀបនឹងឆ្នាំ២០១៩។ ដោយឡែកសម្រាប់រយៈពេល៧ ខែនៃឆ្នាំ២០២១ កម្ពុជា ទទួលបានទេសចរណ៍ផ្ទៃក្នុងសរុបចំនួន ២.៣០០.៩៥១ នាក់ ដែលក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ២.១៤៦.៩៥៩ នាក់ថយចុះ ៣៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ខណៈដែលទេសចរណ៍ទេសចរណ៍ផ្ទៃក្នុងមានចំនួនសរុបប្រមាណ ១៥៣.៩៩២ នាក់ ថយចុះ៩០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ឯកឧត្ត មន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ដើម្បីសម្រេចបានការបើក ទទួលភ្ញៀវទេសចរឡើងវិញប្រកបដោយជោគជ័យ យើងចាំបាច់ពឹង ផ្អែកលើកត្តាកំណត់សំខាន់២ **ទី១-កត្តាខាងក្រៅ**៖ សំដៅទៅលើកត្តា ចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តជាចម្បងរបស់ភ្ញៀវទេសចរ

ក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត ពោលគឺការឱ្យតម្លៃខ្ពស់ទៅលើភាពស្អាត អនាម័យ និងមានសុវត្ថិភាព និង **ទី២-កត្តាខាងក្នុង**៖ សំដៅដល់ការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី ក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្មនៃវិស័យទេសចរណ៍ ដែលមានចំណុចគន្លឹះអាទិភាព គឺត្រូវគិតពីដើមខ្សែដល់ចុងខ្សែ រាប់ទាំង ហេដ្ឋារចនាសម្ព័ន្ធ, មធ្យោបាយធ្វើដំណើរ ធនធានមនុស្សក្នុងវិស័យ ទេសចរណ៍, ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍និង ការអនុវត្តតាម គោលការណ៍ណែនាំប្រតិបត្តិស្តង់ដារ(SOP) រហូតដល់ការធ្វើពិពិធកម្ម ផលិតផលទេសចរណ៍ស្របតាមបរិបទថ្មីនៃតម្រូវការនិងការផ្គត់ផ្គង់។

ក្រសួងទេសចរណ៍ក៏បានកំណត់នូវផែនការសកម្មភាពមួយចំនួន ដែលត្រូវអនុវត្ត។ ក្នុងនោះ**ទី១**-ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ និងធានាបានស្ថិរភាពនិងការបើកដំណើរការមូលដ្ឋាន អាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍ឡើងវិញ ជាពិសេស ដើម្បីជំរុញចលនា ទេសចរណ៍ផ្ទៃក្នុងប្រកបដោយនិរន្តរភាព ក្រសួង ទេសចរណ៍ស្នើសុំឱ្យប្រតិបត្តិករទេសចរណ៍ និង គ្រប់ភាគីពាក់ព័ន្ធនៅ ក្នុងខុស្សាហកម្មទេសចរណ៍ត្រូវធ្វើការសម្របខ្លួននិងកែប្រែគំរូអាជីវកម្ម ឱ្យស្រប តាមបរិបទនៃគន្លងប្រក្រតីភាពថ្មី (New Normal) ជាមួយការ បន្តការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស គោរពនិងអនុវត្តតាមវិធានសុវត្ថិភាព ដែលមានធរមាន ជាពិសេសនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់មូលដ្ឋានអាជីវកម្មនិងគោលដៅទេស- ចរណ៍, **ទី២**-គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្តក្នុងនាមជាសេនាធិការ នៃគណកម្មាធិការជាតិអភិវឌ្ឍន៍ ទេសចរណ៍រាជធានី-ខេត្ត ត្រូវសិក្សានិង វាយតម្លៃមូលដ្ឋានរាជធានីខេត្ត និងគោលដៅទេសចរណ៍អាទិភាពនិង ប្រជាប្រិយភាពរបស់ខ្លួនក្នុងការបើកទទួលភ្ញៀវទេសចរណ៍ប្រកបដោយ សុវត្ថិភាពតាមរយៈ ការវាយតម្លៃលើស្ថានភាពសមិទ្ធកម្មចំនួន៤ គឺ៖ **១.** អត្រានៃការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស្អាតក្នុងសហគមន៍, **២.** អត្រា នៃការរីករាលដាលជំងឺកូវីដ ១៩, **៣.** សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី និង**៤.** ការ ត្រៀមខ្លួនរបស់ខុស្សាហកម្មទេសចរណ៍នៅមូលដ្ឋាន និងគោលដៅ ទេសចរណ៍សំខាន់ៗ ជាអាទិ៍ ការអនុវត្តគោលការណ៍ណែនាំប្រតិបត្តិ ស្តង់ដារ SOP ការចាក់វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់បុគ្គលិកបម្រើការក្នុង មូលដ្ឋានអាជីវកម្ម ការយល់ដឹង ពីការអនុវត្តវិធានសុវត្ថិភាព សុខាភិបាល

អនាម័យ -ល និងការប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយ (Tech- nology) ស្របតាមគន្លងប្រក្រតីភាពថ្មី។


ឯកឧត្តម **ខេង ខុន** រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ជាមួយកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញចលនា ទេសចរណ៍ក្នុងស្រុកនេះ ត្រូវបានចាត់ទុកថាជា បុរេលក្ខខណ្ឌដ៏មានសារៈសំខាន់មួយសម្រាប់ ការត្រៀមបើកការទទួលភ្ញៀវទេសចរណ៍ជាតិឡើងវិញស្របតាម **“ផែន ការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព”** ។ អ្វីទាំង អស់ត្រូវយកចិត្តទុកដាក់សហការរួមគ្នាអនុវត្តឱ្យបានល្អ ដើម្បីសម្រេច ឱ្យបានតាមគោលដៅដូចដែលបានចង្អុលឡើងក្នុងផែនទីចង្អុលផ្លូវ ស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺ កូវីដ-១៩ គឺត្រូវសម្រេចឱ្យបានចំនួនទេសចរណ៍ក្នុងប្រមាណ១១លាន នាក់នៅឆ្នាំ២០២៣។

ទាក់ទងនឹងការបើកទទួលទេសចរណ៍ឡើងវិញនេះ ដែរ**សម្តេចតេជោ ហ៊ុន សែន** ប្រមុខរាជរដ្ឋាភិបាលនៃ កម្ពុជាបានផ្តល់អនុសាសន៍ឱ្យ គិតគូរដល់ការបើកឱ្យមានទេសចរណ៍វ៉ាក់សាំងសម្រាប់អ្នកទេសចរណ៍ជាតិ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ដោយអនុវត្តន៍២ ជំហានគឺ៖ **ជំហានទី១**-ការបើកទេសចរណ៍ក្នុងស្រុកដោយប្រជាពលរដ្ឋខ្មែរពិតជាមាន តម្រូវការធ្វើដំណើរកម្សាន្តនាចុងសប្តាហ៍។ ទេសចរណ៍ក្នុងស្រុកយើង ក៏ចង់ឱ្យប្រជាពលរដ្ឋបានស្គាល់ប្រទេសខ្លួនឯងផងដែរពីព្រោះគាត់មិន អាចចេញទៅក្រៅប្រទេសបានទេ ។ តំបន់ធម្មជាតិមួយចំនួនប្រជាពល រដ្ឋនឹងធ្វើដំណើរកម្សាន្ត។ **សម្តេចតេជោ ហ៊ុន សែន** បញ្ជាក់ថា នៅ ពេលប្រជាពលរដ្ឋដើរលេង ចំណូលនឹងបានទៅប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលគាត់លក់ត្រីវ៉ាន់ផ្សេងៗ។ នេះគឺជាចរន្តនៃសេដ្ឋកិច្ច។ **ជំហានទី២**- គឺទេសចរណ៍វ៉ាក់សាំងដែលអនុញ្ញាតឱ្យអ្នកទេសចរណ៍ជាតិចាក់វ៉ាក់សាំង គ្រប់ដូសរួចរាល់អាចចូលមកកាន់ប្រទេសកម្ពុជា ហើយធ្វើចត្តាឡីស័ក ត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។ ក្នុងរយៈពេល ៧ថ្ងៃនេះអ្នកទេសចរណ៍ដែលបាន ចាក់វ៉ាក់សាំងគ្រប់ដូសហើយនោះមិនមែនស្នាក់នៅតែក្នុងសណ្ឋាគារ ប៉ុណ្ណោះទេ តែអាចធ្វើដំណើរកម្សាន្តជាបណ្តើរៗក្នុងតំបន់ដែលពួកគេ ស្នាក់នៅតាមការរៀបចំរបស់ក្រសួង ឬអាជ្ញាធរពាក់ព័ន្ធ។ នេះ មានន័យថា ការធ្វើចត្តាឡីស័កនៅក្នុងក្របខ័ណ្ឌខេត្តគឺគួសជាតំបន់ ឱ្យដើរ។ បើនៅខេត្តព្រះសីហនុ គឺគាត់អាចទៅមើលកោះ អាចទៅមុជ ទឹកសមុទ្របាន។





# គ្រប់គ្នាមើល កូរ៉ឹង មិនឃើញទេ



- ១- កូរ៉ឹងមើលឃើញ យើងយ៉ាងច្បាស់ រាល់រូបក្មេងចាស់ ជនជរា ចូរច្រុងប្រយ័ត្ន គ្រប់វេលា ទប់ស្កាត់ការពារ កុំប្រហែស ។
- ២- គ្បិតសកលលោក ពេលបច្ចុប្បន្ន សឹងរងអាសន្ន សព្វប្រទេស គួរច្រុងស្មារតី កុំបីធ្វេស ក្រែងលង់ទ្រទេស ព្រោះធ្វេសទ្វេ ។
- ៣- កូរ៉ឹងប្លែងថ្មី ក្រែកង្វល់ កើតកោលហាល ខ្លួនវិះវេ មើលមិនឃើញវា ភ្នែកទទេ យើងគេក្រែងគ្នា វាប្រសើរ ។
- ៤- រួមគ្នារាំងស្កាត់ បំបាត់គ្រោះ គ្មានកិច្ចចាំបាច់ កុំចេញដើរ ដោយឆន្ទៈខ្ពស់ កុំសើម្បី ការពារប្រសើរ ជាងព្យាបាល ។
- ៥- ដើម្បីសុខដុម ដល់ជីវិត រារាំងមេរោគ រីករាលដាល សុខសាន្តពិសិដ្ឋ សុខិតកាល សុខាភិបាល បន្ទុកធំ។
- ៦- មេរោគ «**វីរុស**» សាហាវណាស់ ឆ្លងលឿនរហ័សសហគមន៍ និតមជនបទ អត់ទាន់ស្បើយ ។
- ៧- អ្នកឈឺចំបែង រងរងទុក្ខ អ្នកស្លាប់បាត់មុខ រហូតហើយ អ្នកជាមិនចង់ ជួបសោះឡើយ គួរកុំគោះតើយ ប្រយ័ត្នខ្ពស់ ។
- ៨- កុំអាងបានចាក់ វ៉ាក់សាំងផង ហើយមើលរំលង ឆ្លងផុតគ្រោះ ភ្លេចបីការពារ បីកុំនោះ ត្រង់ឆ្ពោះខាងខាវ ខៈភព្វ(១) ។
- ៩- ប្រមុខរដ្ឋា ប្រមើលច្បាស់ ទើបខំស្វះស្វែង រង់ព្យាសាស្ត្រ កូរ៉ឹង អាចផ្លាស់រូបច្រើនទៀត ខ្លីឃ្នាតទាក់ទិញជាបន្ទាន់ ។
- ១០- ចាក់ម្នាក់បីជូស បានគ្រប់គ ទើបអាចធានា មេរោគជាន់ ចំណាយប៉ុន្មាន បានគ្រប់គ្រាន់ ច្រើនពាន់លានការ ហានិភ័យ ។
- ១១- គោរពជូនពរ បរវពិត សុខសាន្តស័ក្តិសិទ្ធិ ឥតមោះមៃ ជំនួយយើងយូរ តេជោជ័យ ឈ្នះទុក្ខរោគភ័យ និច្ចនិរន្តរ៍ ។

(១) ខៈភព្វ: រោគដែលកើតឡើង មានអាការៈបឹងរឹងរូស បណ្តាលឲ្យឈឺចាប់ ធ្ងន់ជាបចុះជាលំដាប់ ។

និម ណាំ



## ហ៊ានស្បថទេ ?

ម៉ោងតែងសេចក្តីចប់ហើយ សិស្សគ្រប់ គ្នាបានយកក្រដា សតែងសេចក្តីទៅ ដាក់លើតុអ្នកគ្រូអស់ដែរ ។

ពេលកែដល់អត្ថបទ របស់សិស្ស

អ្នកគ្រូងើបមុខឡើងសួរ:

- នៃក្បួនប្រាប់អ្នកគ្រូឲ្យត្រង់មើលអត្ថបទតែងសេចក្តីនេះ គឺប៉ាប្អូន ជួយប្រាប់ឲ្យសរសេរមែនទេ ?

- បាទ..អត់ទេអ្នកគ្រូ !
- ពិតមែនឬ ហ៊ានស្បថទេ ?
- បាទ..ខ្ញុំហ៊ានអ្នកគ្រូ
- អើ.. ស្បថទៅមើល...
- បាទ..ខ្ញុំសូមស្បថថា តែងសេចក្តីនេះ ប៉ាខ្ញុំអត់បានប្រាប់ឲ្យខ្ញុំ សរសេរទេ គឺគាត់សរសេរដោយខ្លួនគាត់តែម្តង..។

## កា..អាចទប់ទល់បានទេ ?

ក្នុងទឹកមុខព្រួយបារម្ភណ៍ យាយម៉េតប្រាប់តាមក៏ថា:

- នែតា..យើងត្រូវប្រញាប់លើកមេកាទូច រៀបការឲ្យវាទៅ ប្រយ័ត្នស្លាប់បាត់ខានការកូនណា ។
- យីអើ..យ៉ាងម៉េចអីចេះយាយវាជូនផ្លែឈើមួយត្រកហ្នឹង ហើយ និយាយស្តីសមរម្យសោះតើ មិនបានបង្ខិតបង្ខំគម្រាមកំហែង យើងឯណា ហេតុម៉េចយាយភ័យយ៉ាងនេះ ?
- តើតាឯង មានបានពិនិត្យមើលក្នុងត្រកនោះហើយនៅ ?
- ខ្ញុំមិនបានពិនិត្យស្តីទេ ?
- ហ្នឹងហើយ..មើលពីក្រោយស្មានថា ជាត្រកផ្លែឈើធម្មតា ប៉ុន្តែ តាមពិតមានទាំងកូនកាំបិតពីរទៀតផង តើអាចទប់ទល់បានទេ ? ។

## កុំអាចអស់សង្ឃឹម

ល្ងាចមួយ នាង**ជម្ពូរ**អ៊ូដាក់ចំរុងជាប្តី:

- មួយថ្ងៃៗ បងគិតតែពីល្បោកមុខចូលសៀវភៅ សូម្បីនិយាយ រកខ្ញុំមួយម៉ាត់ក៏មិនចង់និយាយផង។
- ចុះអូនមានរឿងអីហ្នឹង ?
- នៅសួរទៀត បងឯងមើលជុំវិញខ្លួនមើល ។ កន្លែងណាក៏ឃើញ តែគំនរសៀវភៅ។ ប្រសិនបើខ្ញុំជាសៀវភៅមួយក្បាល ប្រហែល គ្រាន់បើជាងនេះ ដែលពីព្រលឹមទល់ព្រលប់ ប្តីមិនដែលមើលចំមុខ ម្តងផង។
- អេហ៍ អូនសម្លាញ់ កុំចង់បានអីចឹង ។ សៀវភៅមួយក្បាលបង ត្រូវការតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ចំណែកអូនដែលជាប្រពន្ធរបស់បង បងត្រូវការមួយជីវិត។ ថ្ងៃណាមួយបងអាចចប់សៀវភៅទាំង នេះ បងនឹងញញឹមរកអូនវិញហើយ ។

## អ្នកឧបត្ថម្ភ ចរន្តនាព្រឹក ប្រជាជន លេខ ២៤៤

១-	លោកជំទាវ	ម៉ែន	សំអែន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ ៛
២-	ឯ.ខ	កែ	គឹមយ៉ាន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	លោកជំទាវ	ឃុន	សុដារី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល	២០០ ដុល្លារ
៤-	ឯ.ខ	អូន	ព័ន្ធមុនីរ័ត្ន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៥-	ឯ.ខ	ហា	ចាន់តុ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការនៃគណបក្សនៃធនាគារជាតិ	៤០០.០០០ ៛
៦-	ឯ.ខ	អ៊ុក	រ៉ាម៉ុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៧-	ឯ.ខ	ហ៊ុន	ម៉ីនហៀង	សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការនៃគណបក្សខ្ពុទ្ធភាល័យសម្តេចតេជោ	២០០ ដុល្លារ
៨-	ឯ.ខ	ស៊ុន	ចាន់ថុល	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងសាធារណការនិងដឹកជញ្ជូន	៨០០.០០០ ៛
៩-	ឯ.ខ	ចម	ប្រសិទ្ធ	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍	៤០០.០០០ ៛
១០-	ឯ.ខ	ហ៊ុន	លោង	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
១១-	ឯ.ខ	ចេន	សាខុន	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	៦០០.០០០ ៛
១២-	ឯ.ខ	ប៉ាន	សូស័រគី	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងពាណិជ្ជកម្ម	១៥០ ដុល្លារ
១៣-	ឯ.ខ	ឆៀង	សុខុម	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៥០០.០០០ ៛
១៤-	ឯ.ខ	ដោង	ខុន	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
១៥-	ឯ.ខ	អ៊ុក	សំហេង	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១៦-	ឯ.ខ	ត្រី	សុខា	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងមុខងារសាធារណៈ	១០០ ដុល្លារ
១៧-	ឯ.ខ	ខៀវ	ភាស្រ្តី	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងព័ត៌មាន	១០០ ដុល្លារ
១៨-	ឯ.ខ	អូស្តាន	ហ៊ុនសុខុន	ប្រធានគណៈចលនាសាសនិក៧ស្នាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៩-	ឯ.ខ	យូ	ម៉ីនឡេង	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
២០-	ឯ.ខ	គង	ម៉ីនធី	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
២១-	ឯ.ខ	អ៊ុក	សាវុធា	ប្រធានគណៈកម្មាធិការនៃគណបក្សអាជ្ញាធរសេរីភូមិភាគ	១០០ ដុល្លារ
២២-	ឯ.ខ	ម៉េម	ម៉ីនសាង	ប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	៤០០.០០០ ៛
២៣-	ឯ.ខ	លង	សាសនា	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ	៤០០.០០០ ៛
២៤-	ឯ.ខ	សុខ	ថង	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	១០០ ដុល្លារ
២៥-	ឯ.ខ	ម៉ា	ឈឿន	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
២៦-	លោកជំទាវ	អ៊ុក	ម៉ាធី	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
២៧-	ឯ.ខ	ឌីន	ចន	រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០ ដុល្លារ
២៨-	ឯ.ឧបន្តិត	លី	ចេន	សមាជិកគណៈកម្មាធិការកណ្តាល និងជាអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ	១០០ ដុល្លារ
២៩-	<b>គណៈកម្មការ ក៧១</b>				៤០០.០០០ ៛
៣០-	<b>គណៈកម្មាធិការនៃគណបក្សក្រសួងមហាផ្ទៃ</b>				៤០០.០០០ ៛
៣១-	<b>គណៈកម្មាធិការនៃគណបក្សក្រសួងកិច្ចការនារី</b>				១០០ ដុល្លារ
៣២-	<b>គណៈកម្មាធិការនៃគណបក្សខេត្តបាត់ដំបង</b>				១០០ ដុល្លារ
៣៣-	<b>គណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប</b>				១០០ ដុល្លារ
៣៤-	<b>គណៈកម្មាធិការនៃគណបក្សខេត្តព្រះសីហនុ</b>				១០០ ដុល្លារ
៣៥-	<b>គណៈកម្មាធិការនៃគណបក្សខេត្តត្បូងឃ្មុំ</b>				១០០ ដុល្លារ
៣៦-	<b>គណៈកម្មាធិការនៃគណបក្សខេត្តកណ្តាល</b>				១០០ ដុល្លារ
៣៧-	<b>គណៈកម្មាធិការនៃគណបក្សខេត្តស្ទឹងត្រែង</b>				១០០ ដុល្លារ
៣៨-	<b>គណៈកម្មាធិការនៃគណបក្សខេត្តកែប</b>				៤០០.០០០ ៛
៣៩-	<b>គណៈកម្មការ ១១៨ ( រាជធានីភ្នំពេញ )</b>				៤០០.០០០ ៛
៤០-	ឯ.ខ	ម៉ា	សុដាតិច្យ	ប្រធានគណៈកម្មាធិការនៃគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
៤១-	ឯ.ខ	ម៉ែន	ម៉ីនធី	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
៤២-	ឯ.ខ	វ៉ា	ថង	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
៤៣-	ឯ.ខ	អ៊ុក	ភា	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តតាកែវ	១០០ ដុល្លារ
៤៤-	ឯ.ខ	អ៊ុន	ចាន់ដា	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
៤៥-	ឯ.ខ	ស្វាយ	សំរិទ្ធ	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តមណ្ឌលគិរី	១០០ ដុល្លារ
៤៦-	ឯ.ខ	ប្រាក់	សុខណ្ណ	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តព្រះវិហារ	១០០ ដុល្លារ
៤៧-	ឯ.ខ	យូ	តិរ្ស	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
៤៨-	ឯ.ខ	ម៉េម	សាឡើន	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តស្ទឹងត្រែង	៤០០.០០០ ៛
៤៩-	ឯ.ខ	ស្មៅ	សាវុធា	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តព្រៃវែង	១០០ ដុល្លារ
៥០-	ឯ.ខ	ម៉ា	យ៉ាង	អនុប្រធានគណៈកម្មាធិការនៃគណបក្សធនាគារជាតិនៃកម្ពុជា	២៣៦.៤៧០ ៛
៥១-	ឯ.ខ	ម៉េម	ម៉ីនហ៊ុយ	ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា	២០០.០០០ ៛
៥២-	ឯ.ខ	លីម	គានហោ	សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ ៛
៥៣-	ឯ.ខ	ម៉េម	ម៉ីនហេង	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
៥៤-	ឯ.ខ	អ៊ុក	ដាមរី	អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល	២០០.០០០ ៛
៥៥-	<b>គណៈកម្មាធិការនៃគណបក្សក្រសួងយុវជន និងកីឡា</b>				២០០.០០០ ៛
៥៦-	<b>គណៈកម្មាធិការនៃគណបក្សអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា</b>				២០០.០០០ ៛
៥៧-	<b>គណៈកម្មាធិការនៃគណបក្សខេត្តបន្ទាយមានជ័យ</b>				២០០.០០០ ៛
៥៨-	<b>គណៈកម្មាធិការនៃគណបក្សខេត្តកំពត</b>				៥០ ដុល្លារ
៥៩-	ឯ.ខ	លេង	ខន	សមាជិកព្រឹទ្ធសភា	២០០.០០០ ៛
៦០-	ឯ.ខ	សុស	យ៉ាវ៉ា	សមាជិករដ្ឋសភាមណ្ឌលព្រះវិហារ	២០០.០០០ ៛
៦១-	ឯ.ខ	ចាយ	ម៉ុន	សមាជិករដ្ឋសភាមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៦២-	ឯ.ខ	ជុំ	យូហៀង	សមាជិករដ្ឋសភាមណ្ឌលកោះកុង	២០០.០០០ ៛
៦៣-	ឯ.ខ	ហា	ម៉េន	សមាជិករដ្ឋសភាមណ្ឌលខេត្តព្រៃវែង	២០០.០០០ ៛
៦៤-	ឯ.ខ	ម៉ា	ម៉េនដាង	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៦៥-	ឯ.ខ	ម៉េ	ម៉ីនណារីន	សមាជិកគណៈកម្មាធិការកណ្តាល	២០០.០០០ ៛
៦៦-	ឯ.ខ	លះ	អគ្គលេខាធិការ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ ៛
៦៧-	ឯ.ខ	ឃុន	រ៉ានីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ

## អ្នកឧបត្ថម្ភ ចម្បងនាព្រឹក ប្រជាជន លេខ ២៤៤

៦៨-	ឯ.ឧ	ហេង	សុខ	រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៥០ ដុល្លារ
៦៩-	លោកជំទាវ	មិថុនា	គូថ	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តកោះកុង	២០០.០០០៛
៧០-	ឯ.ឧ	បូន	លីមហេង	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០៛
៧១-	ឯ.ឧ	សេង	ឡៅ	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០៛
៧២-	ឯ.ឧ	តាយ	ប៊ុនសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០៛
៧៣-	ឯ.ឧបណ្ឌិត	ហែម	ថេង	អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍	២០០.០០០៛
៧៤-	ឯ.ឧ	អ៊ុន	បូរ៉ា	អគ្គស្នងការរងនគរបាលជាតិ ទទួលដែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌	២០០.០០០៛
៧៥-	ឯ.ឧ	សុខ	ខេមរិន	អនុប្រធានក្រុមការងារចុះស្រុកកញ្ជ្រៀម និងប្រធានក្រុមការងារចុះឃុំកញ្ជ្រៀម	២០០.០០០៛
៧៦-	ឯ.ឧ	ថេង	ជូ	ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ	២០០.០០០៛
៧៧-	លោក	អ៊ុន	ភក្ត្រា	អភិបាលរងខេត្តកោះកុង	២០០.០០០៛
៧៨-	ឯ.ឧ	យុន	ហេង	ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ <b>ហ៊ុន សែន</b>	៥០ ដុល្លារ
៧៩-	ឯ.ឧ	ច័ន្ទ	សាម៉ុន	រដ្ឋលេខាធិការក្រសួងដែនការ	១៥០.០០០ ៛
៨០-	ឯ.ឧ	ម៉ែន	ស៊ីវ៉ាន់	សមាជិកព្រឹទ្ធសភា	១០០.០០០ ៛
៨១-	ឯ.ឧ	ណាយ	ស្រួន	សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ខេត្តមណ្ឌលគិរី	១០០.០០០៛
៨២-	ឯ.ឧ	ជឹម	សុខខុន	សមាជិករដ្ឋសភាខេត្តកណ្តាល និងជាសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា	១០០.០០០ ៛
៨៣-	<b>គណៈកម្មាធិការគណបក្ស គ២៥</b>				១០០.០០០ ៛
៨៤-	<b>ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ</b>				១០០.០០០ ៛
៨៥-	ឯ.ឧ	តាយ	សំរួម	ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សខេត្តកោះកុង	១០០.០០០ ៛
៨៦-	លោកជំទាវ	ខុន	ស៊ីនអេង	សមាជិករដ្ឋសភាមណ្ឌល ខេត្តកំពង់ចាម	១០០.០០០ ៛
៨៧-	លោកជំទាវ	កុល	ធារិន	សមាជិករដ្ឋសភាមណ្ឌល ខេត្តកំពង់ចាម	១០០.០០០ ៛
៨៨-	លោកជំទាវ	ស្រី	គឹមធម្ម	សមាជិករដ្ឋសភាមណ្ឌល ខេត្តកំពង់ចាម	១០០.០០០ ៛
៨៩-	ឯ.ឧ	ណេវ	មូក	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ ៛
៩០-	ឯ.ឧ	ធាន	ម៉ីនឡើង	រដ្ឋលេខាធិការក្រសួងដែនការ	១០០.០០០ ៛
៩១-	ឯ.ឧ	ជ្រួន	ថេវ៉ាវ៉ាត	រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	១០០.០០០ ៛
៩២-	ឯ.ឧ	ម៉ែន	ប័នសុខេង	អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ ៛
៩៣-	ឯ.ឧ	ថេង	សំរេត	សមាជិកគណៈកម្មាធិការកណ្តាល	១០០.០០០ ៛
៩៤-	ឯ.ឧ	ស៊ឹម	ស៊ីវ៉ា	អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	១០០.០០០ ៛
៩៥-	លោក	គឹម	ប៉ុណ្ណា	សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	១០០.០០០ ៛
៩៦-	ឯ.ឧ	សុខ	ហេង	ប្រធានគណៈយោសាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្តតេជគិរី	១០០.០០០ ៛
៩៧-	លោក	ហូ	ជារណា	ប្រធានការិយាល័យរដ្ឋបាល នៃធនាគារជាតិ	១០០.០០០ ៛
៩៨-	លោក	តាត	ហ៊ុន	អភិបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ	១០០.០០០ ៛
៩៩-	លោក	ហ៊ុន	វ៉ាន់	អភិបាលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ	១០០.០០០ ៛
១០០-	លោក	តាន់	គឹមវិទ្យុ	សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ	១០០.០០០ ៛
១០១-	លោក	ចាំ	តេងតាត	អាជីវករ ក្នុងខេត្តបន្ទាយមានជ័យ	១០០.០០០ ៛
១០២-	<b>គណៈកម្មាធិការគណបក្ស ស្រុកបន្ទាយមានជ័យ កំពង់ចាម</b>				១០០.០០០ ៛
១០៣-	ឯ.ឧ	ជា	ត្រួច	ទីប្រឹក្សាក្រសួងព័ត៌មាន ខេត្តកំពង់ចាម	១០០.០០០ ៛
១០៤-	លោក	គឹម	សុខតិរុណ	ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម	១០០.០០០ ៛
១០៥-	លោក	ឯម	កុសល	ស្នងការនគរបាលខេត្តកំពង់ចាម	១០០.០០០ ៛
១០៦-	លោក	ខុន	ណេត	អភិបាលស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម	១០០.០០០ ៛
១០៧-	ឯ.ឧ	យ៉ឹម	លុច្ឆ	ប្រធានគណៈត្រួតពិនិត្យនៃគណបក្ស ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១០៨-	លោក	សាន់	ជារិទ្ធិ	ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១០៩-	លោក	ម៉ីន	សុរ	ប្រធានមន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១១០-	លោក	ណាយ	ប័នតារា	ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១១១-	លោក	តេច	សុភក្តិ	ប្រធានមន្ទីរហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១១២-	លោក	ណេ	គឹមឡេង	ប្រធានពន្ធនាគារ ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១១៣-	លោក	សៀក	មុនី	អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១១៤-	<b>គណៈកម្មាធិការនៃគណបក្ស ត្រួចកោះរ៉ែ</b>				១០០.០០០ ៛
១១៥-	<b>គណៈយោសាអប់រំនៃគណបក្សខេត្ត ព្រៃវែង</b>				១០០.០០០ ៛
១១៦-	<b>ក្រុមការងារគណបក្សនៃគណៈកម្មាធិការជាតិប្រឆាំងបញ្ហាសុខភាព</b>				១០០.០០០ ៛
១១៧-	ឯ.ឧ ឧកញ៉ា	សុខ	កុសល	សមាជិកគណៈអចិន្ត្រៃយ៍គណបក្សក្រុងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគណបក្សក្រុងព្រះសីហនុ	២០ ដុល្លារ
១១៨-	លោកជំទាវ	ម៉ែន	ហនានី	រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	៥០.០០០៛
១១៩-	ឯ.ឧ	ម៉ែន	ជុយ	អនុប្រធានគណៈកម្មាធិការនៃគណបក្សខេត្តមណ្ឌលគិរី	៥០.០០០៛
១២០-	ឯ.ឧ	លី	សាមី	ប្រធានគណៈយោសាអប់រំគណបក្ស ខេត្តមណ្ឌលគិរី	៥០.០០០៛
១២១-	លោក	ម៉ែង	សម្បត្តិ	ប្រធានគណៈចាត់តាំងគណបក្ស ខេត្តមណ្ឌលគិរី	៥០.០០០៛
១២២-	ឯ.ឧ	អ៊ុន	តាលី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០៛
១២៣-	ឯ.ឧ	ស៊ីន	សុផល	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០៛
១២៤-	ឯ.ឧ	លី	សារ៉េត	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០៛
១២៥-	ឯ.ឧ	ជួន	សាឡើង	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០៛
១២៦-	ឯ.ឧ	ស្រី	ជារី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០៛
១២៧-	ល.រដ្ឋបណ្ឌិត	ណេវ	ម៉ីង	ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកោះកុង	៥០.០០០៛
១២៨-	លោក	ជា	ឧត្តម	អាជីវករ លក់ដូរ ខេត្តកោះកុង	៥០.០០០៛
១២៩-	លោក	មិន	សម្បត្តិ	មេឃុំតាតែក្រោម ខេត្តខេត្តកុង	៥០.០០០៛
១៣០-	លោក	អន	ជានុម	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង	៥០.០០០៛
១៣១-	ឯ.ឧបណ្ឌិត	ចិ	ហនហេង	ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ	៥០.០០០៛
១៣២-	ឯ.ឧ	ស៊ីន	ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០៛
១៣៣-	លោក	ឆេង	សុភក្តិ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០៛
១៣៤-	លោកជំទាវ	នាត	ណារិទ្ធិ	ប្រធានសាខាបក្សវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ	៥០.០០០៛



## អ្នកឧបត្ថម្ភ ចល្យនាព្រឹត្តិ ប្រជាជន លេខ ២៤៤

១៣៥	លោក	តេជ	នី	នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ	៥.០០០៛
១៣៦	លោក	ចន្ទ	ឌីណា	ប្រធានសាខាពន្ធដារ ខេត្តកំពង់ឆ្នាំង	៥.០០០៛
១៣៧	ឯ.ឧ	ឈឹម	ចាន់ណា	សមាជិកព្រឹទ្ធសភា	៥.០០០៛
១៣៨	ឯ.ឧ	ស្រេង	សុផល	សមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ	៥.០០០៛
១៣៩	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៥.០០០៛
១៤០	ឯ.ឧ	លីម	សុផេត	ប្រធានគណៈយោសនាអប់រំនៃគណបក្សខេត្តបន្ទាយមានជ័យ	៥.០០០៛
១៤១	ឯ.ឧ	ស្រួល	សុផី	ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណបក្សខេត្តបន្ទាយមានជ័យ	៥.០០០៛
១៤២	លោក	សិទ្ធិ	ឡាវ	ស្នងការនគរបាលខេត្តបន្ទាយមានជ័យ	៥.០០០៛
១៤៣	ឯ.ឧ	អ៊ុន	សុផាន	ប្រធានអនុរក្សពន្ធនាគារខេត្តបន្ទាយមានជ័យ	៥.០០០៛
១៤៤	លោក	ម៉ែង	គឹមស៊ីង	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ	៥.០០០៛
១៤៥	លោក	ហ៊ុយ	ឡាវ	ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ	៥.០០០៛
១៤៦	លោក	ចាន់	ហេង	ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈគេលា ខ្សែរខេត្តបន្ទាយមានជ័យ	៥.០០០៛
១៤៧	លោក	យ៉ឹម	អ៊ុនម៉ែ	ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ	៥.០០០៛
១៤៨	លោក	ប៉ាន	ចន្ទឡាសេដ្ឋ	ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ	៥.០០០៛
១៤៩	លោក	យុត	សុផី	ប្រធានរតនាគារខេត្តបន្ទាយមានជ័យ	៥.០០០៛
១៥០	លោកស្រី	ម៉េង	គឹមហ៊ុយ	ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ	៥.០០០៛
១៥១	លោក	រ៉េង	សារ៉ុ	ប្រធានមន្ទីរកិច្ចការ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ	៥.០០០៛
១៥២	លោក	អ៊ឹម	ឡាម៉ុលី	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ	៥.០០០៛
១៥៣	លោក	ញ៉ាវ	អ៊ុនឡាវ	ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ	៥.០០០៛
១៥៤	លោក	រ៉េង	ណារីឡា	ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយាដីខេត្តបន្ទាយមានជ័យ	៥.០០០៛
១៥៥	លោក	ជុំ	ចន្ទឡាឌី	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ	៥.០០០៛
១៥៦	លោក	អ៊ុន	លាងរ៉េង	អភិបាលរងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ	៥.០០០៛
១៥៧	លោក	ឈុន	ម៉ៅ	មេបញ្ជាការរងយោធព្វិភាគទី៥ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ	៥.០០០៛
១៥៨	លោក	គឹម	អ៊ុនឡាវ	មេបញ្ជាការរងយោធព្វិភាគទី៥ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ	៥.០០០៛
១៥៩	លោក	ឡាវ	ច័ន្ទសុទ្ធាត	ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ	៥.០០០៛
១៦០	លោក	សុភ	ចាន់ថា	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៥.០០០៛
១៦១	លោកស្រី	ក្រាម	មូលីក្រ	នាយិកាធនាគារជាតិ ខេត្តបន្ទាយមានជ័យ	៥.០០០៛
១៦២	ឯ.ឧ	ឡាវ	ឈុនឡាវ	ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង	៥.០០០៛
១៦៣	លោក	អ៊ុត	ដារ៉ា	ស្នងការរងនគរបាល ខេត្តកំពង់ចាម	៥.៥០០៛
១៦៤	ឯ.ឧ	ស្រី	ភាស្នើន	ប្រធានមន្ទីរគណបក្ស ខេត្តកំពង់ចាម	៥.០០០៛
១៦៥	លោក	ស្រួល	ឌី	ប្រធានគណៈយោសនាអប់រំ គណបក្សខេត្តកំពង់ចាម	៥.០០០៛
១៦៦	លោក	ពូន	រុន	ប្រធានមន្ទីរឧ.ស.ក វិទ្យា.ប.វី និងនានាវត្តន៍ ខេត្តកំពង់ចាម	៥.០០០៛
១៦៧	លោក	ស្រី	សុភរុក្ខ	ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម	៥.០០០៛
១៦៨	លោក	លី	ចាន់មី	ប្រធានមន្ទីរអប់រំ និងថាមពល ខេត្តកំពង់ចាម	៥.០០០៛
១៦៩	លោក	លី	ម៉េងសាន	ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម	៥.០០០៛
១៧០	លោក	សុខ	ស្រីន	ប្រធានមន្ទីរសាធារណៈការ ដឹកជញ្ជូន ខេត្តកំពង់ចាម	៥.០០០៛
១៧១	លោក	អ៊ុយ	ច័ន្ទល	ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ចាម	៥.០០០៛
១៧២	លោកស្រី	ចាន់	ចាន់នី	ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ ខេត្តកំពង់ចាម	៥.០០០៛
១៧៣	លោក	ស៊ីង	សារ៉ុ	ប្រធានមន្ទីរវប្បធម៌ សិល្បៈ ខេត្តកំពង់ចាម	៥.០០០៛
១៧៤	លោកស្រី	នាង	ច័ន្ទមីតា	ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ខេត្តកំពង់ចាម	៥.០០០៛
១៧៥	លោក	ស៊ីវា	សុគុន	ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម	៥.០០០៛
១៧៦	លោក	ស៊ីម	ចាន់មី	ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម	៥.០០០៛
១៧៧	លោក	ហេង	អុឌី	ស្នងការរងនគរបាលខេត្តកំពង់ចាម	៥.០០០៛
១៧៨	លោក	ម៉ីន	ឡាដា	អភិបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម	៥.០០០៛
១៧៩	លោក	ម៉ី	អ៊ុនឡា	ប្រធានមន្ទីរដែនការ ខេត្តកំពង់ចាម	៥.០០០៛
១៨០	លោក	ឡាវ	ចន្ទឡាវ	ប្រធានមន្ទីរសេដ្ឋកិច្ច ខេត្តកំពង់ចាម	៥.០០០៛
១៨១	លោក	ខេង	ស្រេង	ស្នងការរងនគរបាលខេត្តកំពង់ចាម	៥.០០០៛
១៨២	លោក	ដា	ចាន់ឡា	ស្នងការរងនគរបាលខេត្តកំពង់ចាម	៥.០០០៛
១៨៣	ឯ.ឧ	កែវ	អ៊ុនថង	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី	៥.០០០៛
១៨៤	ឯ.ឧ	ម៉ៅ	ចនាវក្ស	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី	៥.០០០៛
១៨៥	ឯ.ឧ	ម៉ែង	សុចន្ទា	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី	៥.០០០៛
១៨៦	លោក	សាយ	ម៉េងគឹម	អភិបាលរង ខេត្តមណ្ឌលគិរី	៥.០០០៛
១៨៧	លោកស្រី	ម៉ីន	សុផុន	អភិបាលរង ខេត្តមណ្ឌលគិរី	៥.០០០៛
១៨៨	លោក	ឈឹម	ភាន	អភិបាលរង ខេត្តមណ្ឌលគិរី	៥.០០០៛
១៨៩	លោក	ដាវ	ម៉េងហ៊ាន	អភិបាលរង ខេត្តមណ្ឌលគិរី	៥.០០០៛
១៩០	លោក	ហៀក	សុផាន	អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី	៥.០០០៛
១៩១	លោក	ឡាវ	សុខា	ស្នងការរដ្ឋាននគរបាល ខេត្តមណ្ឌលគិរី	៥.០០០៛
១៩២	លោក	សុខ	ឃាង	ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី	៥.០០០៛
១៩៣	លោកស្រី	ដួង	ដារ៉ា	ប្រធានរតនាគារ ខេត្តមណ្ឌលគិរី	៥.០០០៛
១៩៤	លោកស្រី	ម៉ាឈី	សុខនី	ប្រធានមន្ទីរកិច្ចការនារី ខេត្តមណ្ឌលគិរី	៥.០០០៛
១៩៥	លោក	ឡាវ	រ៉េង	ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគិរី	៥.០០០៛
១៩៦	លោក	ឈឹម	ស្រេង	ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី	៥.០០០៛
១៩៧	លោក	ម៉ីម	សុផុន	ប្រធានមន្ទីរសេដ្ឋកិច្ចអភិវឌ្ឍន៍ និងយុវនីតិសម្បទា ខេត្តមណ្ឌលគិរី	៥.០០០៛
១៩៨	លោក	ម៉ៅ	ម៉េង	ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយាដី ខេត្តមណ្ឌលគិរី	៥.០០០៛
១៩៩	លោក	ម៉ីន	សុផាន	ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី	៥.០០០៛
២០០	លោក	អ៊ុន	គឹមលីញ	ប្រធានសាខាពន្ធដារ ខេត្តមណ្ឌលគិរី	៥.០០០៛
២០១	លោក	ប្រាក់	សំណាង	ប្រធានទីបាត់ការហិរញ្ញវត្ថុសាលា ខេត្តមណ្ឌលគិរី	៥.០០០៛

## អ្នកឧបត្ថម្ភ ច្បាប់រដ្ឋ ប្រជាជន លេខ ២៤៤

២០២-	លោក	ឆៀង	វ៉ា	ប្រធានអង្គការពលទ្ធកម្មសាលា ខេត្តមណ្ឌលគិរី.....	៥០.០០០\$
២០៣-	លោក	សូ	សុផណ្ណ	ស្នងការរងនគរបាល ខេត្តមណ្ឌលគិរី.....	៥០.០០០\$
២០៤-	លោក	នួន	សារ៉ែន	អភិបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរី.....	៥០.០០០\$
២០៥-	លោក	ម៉ើល	ស្រៀន	អភិបាលស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី.....	៥០.០០០\$
២០៦-	លោក	ឌីម	នី	អភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី.....	៥០.០០០\$
២០៧-	លោក	ហៀង	សុផណ្ណវិទ្ធី	អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ.....	៥០.០០០\$
២០៨-	លោក	សេន	គឹមសាយ	ជំនួយការរងកុំឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ.....	៥០.០០០\$
២០៩-	លោកស្រី	ចិន	ពៅ	ប្រធានមន្ទីរកិច្ចការនារី ខេត្តព្រៃវែង.....	៥០.០០០\$
២១០-	លោក	អ៊ុន	សុផា	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង.....	៥០.០០០\$
២១១-	លោក	អេង	ផេងលេង	ប្រធានមន្ទីររៀបចំនគរបន្ទីរកម្ម សំណង់ និងសុវិហារដី ខេត្តព្រៃវែង.....	៥០.០០០\$
២១២-	លោក	ឡុក	ឌុន្ទី	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង.....	៥០.០០០\$
២១៣-	លោក	ឌាវ	សុយី	ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង.....	៥០.០០០\$
២១៤-	លោក	គឹម	ពិសិដ្ឋ	ប្រធានមន្ទីររៀបចំនគរបំបែងជនបទនីយកម្ម សំណង់ និងសុវិហារដី ខេត្តស្វាយរៀង.....	៥០.០០០\$
២១៥-	ឯ.ឧ	ថា	លេង	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម.....	៤០.០០០\$
២១៦-	លោក	អ៊ុន	មិសុន	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម.....	៤០.០០០\$
២១៧-	លោក	ជ័យ	ម៉ីនលេង	មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ.....	៤០.០០០\$
២១៨-	លោក	ហៀង	ច័រ	អភិបាលរងក្រុងប៉ោលបែកខេត្តបន្ទាយមានជ័យ.....	៤០.០០០\$
២១៩-	ឯ.ឧ	សុផណ្ណ	សុភា	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ.....	៤០.០០០\$
២២០-	លោក	ជាំ	យុទ្ធារណ	ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តបន្ទាយមានជ័យ.....	៤០.០០០\$
២២១-	លោក	លីម	គឹមហួរ	ប្រធានទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបន្ទាយមានជ័យ.....	៤០.០០០\$
២២២-	លោក	<b>គណៈកម្មាធិការសាលាគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម</b>			៤០.០០០\$
២២៣-	លោក	សៅ	ចន្ទធីន	នាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងកិច្ចការនារី.....	៤០.០០០\$
២២៤-	លោក	រឿង	ផែនិទ្ធី	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី.....	៤០.០០០\$
២២៥-	លោក	តូច	សុផាវ៉ា	ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តមណ្ឌលគិរី.....	៤០.០០០\$
២២៦-	លោក	ស័	ឌុច	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី.....	៤០.០០០\$
២២៧-	លោក	សុន	សារឿន	ប្រធានមន្ទីរព័ត៌មាន ខេត្តមណ្ឌលគិរី.....	៤០.០០០\$
២២៨-	លោក	ស័ន	សារុន	នាយករដ្ឋបាលសាលា ខេត្តមណ្ឌលគិរី.....	៤០.០០០\$
២២៩-	លោកជំទាវ	ឈី	វ៉ា	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង.....	៤០.០០០\$
២៣០-	ឯ.ឧ	ម៉ែន	សុខា	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង.....	៤០.០០០\$
២៣១-	លោក	អ៊ុច	ឌុច	សមាជិកគណបក្សខេត្តកោះកុង.....	៤០.០០០\$
២៣២-	លោក	ឌីម	ទេពចន្ទ	ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រៃវែង.....	៣០.០០០\$
២៣៣-	ឯ.ឧ	សុន	ឌុន្ទី	រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម.....	៣០.០០០\$
២៣៤-	ឯ.ឧ	មុញ្ញ	សុច្ឆៈ	រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម.....	២០.០០០\$
២៣៥-	ឯ.ឧ	ខាន	សុំណាត	អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម.....	៣០.០០០\$
២៣៦-	ឯ.ឧ	ឈា	ម៉ីននិទ្ធី	អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម.....	៣០.០០០\$
២៣៧-	ឯ.ឧ	មី	ប្រេម	ប្រធានគណៈយោសាអប់រំនៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ.....	៣០.០០០\$
២៣៨-	លោក	យុត	សុខខា	ប្រធានក្រុម Facebook និងមើល Website នៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ.....	៣០.០០០\$
២៣៩-	លោក	ម៉ៅ	សុខលីម	អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះជួយខណ្ឌសែនសុខ ភ្នំពេញ.....	៣០.០០០\$
២៤០-	លោក	សាន	គឹមស្រៀន	មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តមណ្ឌលគិរី.....	៣០.០០០\$
២៤១-	លោក	ហែង	មុនារ៉ែល	មេបញ្ជាការកងរាជអាវុធបាល ខេត្តមណ្ឌលគិរី.....	៣០.០០០\$
២៤២-	លោក	ឌីម	សុខាត	ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី.....	៣០.០០០\$
២៤៣-	លោក	ជ័យ	ថាវី	ប្រធានមន្ទីរស្រាវជ្រាវ និងទូរគមនាគមន៍ ខេត្តមណ្ឌលគិរី.....	៣០.០០០\$
២៤៤-	លោក	ខែង	តារាម្យ	ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តមណ្ឌលគិរី.....	៣០.០០០\$
២៤៥-	ឯ.ឧ	លីម	មីក្សុ	អគ្គនាយកកិច្ចការរដ្ឋបាល នៃក្រសួងធនធានទឹក និងឧតុនិយម.....	២០.០០០\$
២៤៦-	ឯ.ឧ	ម៉ៅ	ហាត	អនុប្រធានអាជ្ញាធរទន្លេសាប.....	២០.០០០\$
២៤៧-	លោក	យ៉ូក	សំលេង	ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងធនធានទឹក និងឧតុនិយម.....	២០.០០០\$
២៤៨-	លោក	សែម	សំណាង	ប្រធាននាយកដ្ឋានទឹកស្អាត និងអនាម័យ នៃក្រសួងធនធានទឹក និងឧតុនិយម.....	២០.០០០\$
២៤៩-	ឯ.ឧ	ម៉ុ	ម៉ាលីកា	ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង.....	២០.០០០\$
២៥០-	លោក	លី	ចន្ទនិទ្ធី	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៥១-	លោកជំទាវ	សេ	សុផាតី	អភិបាលរងខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៥២-	លោកជំទាវ	ម៉ុក	ណាឌី	អភិបាលរងខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៥៣-	ឯ.ឧ	សេក	សុខម	ទីប្រឹក្សាក្រសួងព័ត៌មាន ចុះពង្រឹងមូលដ្ឋានខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៥៤-	លោក	ម៉េម	ម៉ាលី	អនុប្រធានគណៈយោសាអប់រំនៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ.....	២០.០០០\$
២៥៥-	លោក	នាម	អតិចឌុន	សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន.....	២០.០០០\$
២៥៦-	លោក	ហ៊ុត	វ៉ាន់មី	ប្រធានគណៈកម្មាធិការសាខាគណបក្សរដ្ឋបាលអូរស្រី (ភ្នំពេញ).....	២០.០០០\$
២៥៧-	ឯ.ឧ	សាល	សាវ៉ាត	សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៥៨-	លោក	នួន	ណារ៉ា	ប្រធានសាលាជំនួញខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៥៩-	លោក	មាស	ច័ន្ទពិសិដ្ឋ	ព្រះរាជអាជ្ញាអមសាលាជំនួញខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៦០-	លោក	ឌុ	ណារ៉ា	ប្រធានអង្គការកិច្ចសហការ ដើម្បីកម្ពុជា (ភាគ) ខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៦១-	លោក	គង	ណារ៉ា	មន្ត្រីអង្គការកិច្ចសហការដើម្បីកម្ពុជា (ភាគ) ខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៦២-	លោក	ម៉ៅ	សុ	សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៦៣-	លោក	យុន	ឌុន្ទី	ប្រធានមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៦៤-	លោក	ឈឿន	សេរីធម៌	ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៦៥-	លោក	ហួន	ប្រកម	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៦៦-	លោក	យុ	ពៅ	អភិបាលស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៦៧-	លោក	យ៉ម	សំណាង	អភិបាលស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ.....	២០.០០០\$
២៦៨-	លោក	សុន	ម៉ីនសុផ	អភិបាលរងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ.....	២០.០០០\$

## អ្នកខ្វះបត្តិ ច្បាប់ ប្រជាជន លេខ ២៤៤

២៦៩-	លោក	យ៉ង	តាំងកុយ	ប្រធានមន្ទីរវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ ខេត្តបន្ទាយមានជ័យ .....	២០.០០០៛
២៧០-	លោក	ឈុន	នាណា	ប្រធានការិយាល័យមជ្ឈមណ្ឌលសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ .....	២០.០០០៛
២៧១-	លោក	បា	នីង	ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ .....	២០.០០០៛
២៧២-	លោក	នាវា	សាឡើង	អនុប្រធានអង្គការកិច្ចសហការណ៍ ដើម្បីកម្ពុជា (កាតូ) សាខា ខេត្តបន្ទាយមានជ័យ .....	២០.០០០៛
២៧៣-	លោក	នាវា	នាគ្រី	មន្ត្រីអង្គការកិច្ចសហការណ៍ ដើម្បីកម្ពុជា (កាតូ) សាខា ខេត្តបន្ទាយមានជ័យ .....	២០.០០០៛
២៧៤-	លោកជំទាវ	អ៊ុំត	សន	អនុប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៧៥-	លោកជំទាវ	ខៀវ	ប៊ុនលីន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៧៦-	ឯ.ឧ	អ៊ុំ	យន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៧៧-	ឯ.ឧ	ស៊ុន	សារុណ	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៧៨-	លោកជំទាវ	ស៊ុន	ឆន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៧៩-	ឯ.ឧ	ឈន	ប៊ុនស្រី	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៨០-	ឯ.ឧ	ម៉ែន	សាវ៉េត	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៨១-	ឯ.ឧ	ឡាង	ធន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៨២-	លោក	ញួន	សិទ្ធិ	អភិបាលរង ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៨៣-	លោក	សេ	គឹមឆន	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៨៤-	លោក	ហាម	ប្រណិ	ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៨៥-	លោក	ហ៊ុន	ចន្ទធារា	ប្រធានមន្ទីរផែនការ ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៨៦-	លោក	ពុម	សុវណ្ណ	ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៨៧-	លោកស្រី	ប៊ុន	វ៉ាន់នី	ប្រធានមន្ទីរផែនការ ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៨៨-	លោក	ខៀវ	សៅតេត	ស្នងការរងនគរបាល ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៨៩-	លោក	គឹម	ប៊ុនឡើង	អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៩០-	លោក	ចាម	ថៃ	សមាជិកក្រុមប្រឹក្សាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី .....	២០.០០០៛
២៩១-	លោក	ឈន	ប៊ុន	ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម .....	១៥.០០០៛
២៩២-	លោក	ចេន	ហ៊ាង	ប្រធានមន្ទីរការងារ ខេត្តកំពង់ចាម .....	១៥.០០០៛
២៩៣-	លោក	ឌី	គន	ប្រធានគណៈយោសនាអប់រំស្រុកកងមាស ខេត្តកំពង់ចាម .....	១០.០០០៛
២៩៤-	លោក	កែត	ចុឡី	ប្រធានមន្ទីរវប្បសាស្ត្រ ខេត្តកំពង់ចាម .....	១០.០០០៛
២៩៥-	លោក	អ៊ុន	ម៉េងថា	អនុប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ខេត្តកំពង់ចាម .....	១០.០០០៛
២៩៦-	លោក	អ៊ុំ	វ៉ាន់នី	មន្ត្រីស្នងការនគរបាល ខេត្តកំពង់ចាម .....	១០.០០០៛
២៩៧-	ឯ.ឧ	អ៊ុំត	លាង	សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ចាម .....	១០.០០០៛
២៩៨-	លោក	លឿង	ក្រយ៉ាង	នាយករដ្ឋបាល ខេត្តបន្ទាយមានជ័យ .....	១០.០០០៛
២៩៩-	លោក	យ៉ង	លី	ប្រធានមន្ទីរវប្បសាស្ត្រ ខេត្តបន្ទាយមានជ័យ .....	១០.០០០៛
៣០០-	ឯ.ឧ	ទុន	លេង	ទីប្រឹក្សាក្រសួងឋានៈស្នើអគ្គនាយក នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣០១-	លោក	ឈុន	ប៊ុនឈឿន	អគ្គនាយករងកិច្ចការរដ្ឋបាល នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣០២-	លោក	សុខ	ចំណាន	អគ្គនាយករងកិច្ចការរដ្ឋបាល នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣០៣-	លោក	ម៉េង	ប្រុស	ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣០៤-	លោក	ទុន	ចន្ទធារា	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣០៥-	លោក	សៅ	សម្ភារ	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣០៦-	លោក	បា	ចន្ទធារា	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣០៧-	លោក	សៅ	សម្ពេច	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣០៨-	លោក	ថាង	ថី	អនុប្រធាននាយកដ្ឋានពាក់ស្រោចស្រែកស្រែកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣០៩-	លោក	ថេង	ប៊ុនតេង	អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣១០-	លោក	ស្វាយ	សុគន្ធិ	អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣១១-	លោក	សុខ	តារា	អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣១២-	លោក	ហួត	ធាន	អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣១៣-	លោក	អ៊ុន	តារាដួ	ប្រធានការិយាល័យបណ្តុះបណ្តាល ន.រដ្ឋបាល នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣១៤-	លោក	ឌីត	ចរិយា	ប្រធានការិយាល័យគណនេយ្យ នាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣១៥-	លោក	កេត	ចាន់សាចុន	ប្រធានការិយាល័យវិភាគគុណភាពដី នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣១៦-	លោក	សុ	ចង្ហី	អនុប្រធានការិយាល័យសិក្សា នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣១៧-	លោក	ម៉ៅ	តេត	អនុប្រធានការិយាល័យសិក្សា នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣១៨-	លោក	ហ៊ុន	មេសាចុន	អនុប្រធានការិយាល័យសិក្សា នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣១៩-	លោក	សារុន	សម្បត្តិ	អនុប្រធានការិយាល័យសំណង់ នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣២០-	លោក	ឈុន	ប៊ុន	អនុប្រធានការិយាល័យសំណង់ នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣២១-	លោក	ទុម	សុផល្លា	អនុប្រធានការិយាល័យគ្រប់គ្រងឧបករណ៍ និងគ្រឿងចក្រនាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣២២-	លោក	ឈុន	ម៉េងធារា	អនុប្រធានការិយាល័យគ្រប់គ្រងឧបករណ៍ និងគ្រឿងចក្រនាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣២៣-	លោក	ជុំ	ឧត្តរា	អនុប្រធានការិយាល័យគ្រប់គ្រងឧបករណ៍ និងគ្រឿងចក្រនាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣២៤-	លោក	ឌី	ចុន	អនុប្រធានការិយាល័យគ្រប់គ្រងឧបករណ៍ និងគ្រឿងចក្រនាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣២៥-	លោក	គឹម	គុនតុនី	អនុប្រធានការិយាល័យគុណភាពដី ន.វិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣២៦-	លោក	ឌីម	ចុឡី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣២៧-	លោក	យ៉ុត	ឃីហ៊ាង	មន្ត្រីបច្ចេកទេសមជ្ឈមណ្ឌល នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម .....	១០.០០០៛
៣២៨-	លោក	យន	សារ៉េម	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី .....	១០.០០០៛
៣២៩-	លោក	ជីវ	ស៊ុនហោង	សមាជិកក្រុមការងារចុះខេត្តមណ្ឌលគិរី .....	១០.០០០៛
៣៣០-	លោក	យន	អុន	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង .....	១០.០០០៛
៣៣១-	លោក	ឡាង	តារ៉ា	សមាជិកក្រុមការងារចុះស្រុកបាភ្នំ ខេត្តព្រៃវែង .....	១០.០០០៛
៣៣២-	លោក	កែត	សុខសេ	ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា-សង្កាត់ទៀន ខ័ណ្ឌដង្កោ .....	១០.០០០៛
៣៣៣-	លោក	រី	សេ	ប្រធានសាខាគណបក្សប្រជាជនកម្ពុជា-ភូមិថ្មី សង្កាត់ទៀន ខ័ណ្ឌដង្កោ .....	១០.០០០៛



**តំបន់ទេសចរណ៍ដ៏គួរជាទីទាក់ទាញមួយចំនួន  
នៅក្នុងព្រះរាជាណាចក្រកម្ពុជា**

